



ធនាគារកុំព័រធឺស្យា អាល់ហ្វា ប.ក
ALPHA COMMERCIAL BANK PLC.
澳 法 商 业 银 行



របាយការណ៍ប្រចាំឆ្នាំ
២០២២

មាតិកា

	ទំព័រ
1. អនុកថាវរបស់ប្រធានក្រុមប្រឹក្សាភិបាល	2
2. ព័ត៌មានអំពីធនាគារ	3
(1) ប្រវត្តិរបស់យើងខ្ញុំ	3
(2) ការចូលរួមរបស់យើងខ្ញុំ	4
(3) ពានរង្វាន់និងការទទួលស្គាល់	5
(4) ផលិតផល និងសេវារបស់យើងខ្ញុំ	6
(5) ទស្សនវិស័យ បេសកកម្ម និង តម្លៃ	7
(6) រចនាសម្ព័ន្ធរបស់ធនាគារ	8
(7) ក្រុមប្រឹក្សាភិបាល	9
(8) គណៈគ្រប់គ្រង	9
(9) របាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង	10
3. របាយការណ៍ហិរញ្ញវត្ថុ	11
(1) របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	11
(2) របាយការណ៍របស់សវនករឯករាជ្យ	13
(3) របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	16
(4) របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	17
(5) របាយការណ៍បម្រែបម្រួលមូលធន	18
(6) របាយការណ៍លំហូរសាច់ប្រាក់	19
(7) កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	20

អនុលោមទៅលើច្បាប់ស្តីពីប្រព័ន្ធនៃប្រាក់ និង ប្រាក់ចំណូល ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារពាណិជ្ជ អាល់ហ្វា ម.ក



ជូនចំពោះអតិថិជន និងយោជិត ភាគទុនិក និង ដៃគូជាទីគោរព៖

ធនាគារពាណិជ្ជ អាល់ហ្វា ម.ក ហៅកាត់ថា « ធនាគារ » ឬ « អេស៊ីប៊ែង » ត្រូវបានបង្កើតឡើង នៅពាក់កណ្តាលឆ្នាំ ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ប្រកប អាជីវកម្ម ក្នុងវិស័យ ធនាគារ

ហើយទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា ក្នុងខែឧសភា ឆ្នាំ ២០២១ (កាលបរិច្ឆេទដំបូងក្នុង ខែ មីនា ឆ្នាំ ២០២០) ។

បរិបទអេស៊ីប៊ែង

ទោះបីជា ឆ្នាំ ២០២០ និងឆ្នាំ ២០២១ គឺជាការពិតដែលវាជាឆ្នាំដែលពេញទៅដោយការរាំងស្ទះដោយសារ ជំងឺ កូវីដ-១៩ ហើយក្រុមហ៊ុន និងមនុស្សជាច្រើនបានទទួលផលប៉ះពាល់ក្នុងប្រទេស និងពេញសកលលោក យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការជាច្រើន ដើម្បីចូលរួមទប់ស្កាត់ពីការឆ្លងជំងឺ ដូចជាការផ្តល់ជូននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទូទាំងប្រទេសយ៉ាងមានប្រសិទ្ធភាព ដែលបានជួយការពារអាយុជីវិតប្រជាជន និងជាពិសេស បានធ្វើឱ្យសេដ្ឋកិច្ចចាប់ផ្តើមរីកលូតលាស់ឡើងវិញគួរឱ្យកោតសរសើរ។ យើងបានឆ្លៀតយកឱកាសនេះដើម្បីរៀបចំខ្លួន នៅក្នុងឆ្នាំ ២០២១-២២ ដែលជាឆ្នាំប្រកបដោយការប្រកួតប្រជែង ឲ្យរួចជាស្រេច ដើម្បីបម្រើអតិថិជននូវសេវាហិរញ្ញវត្ថុចាប់ពីឆ្នាំ ២០២៣ ។

លទ្ធផលហិរញ្ញវត្ថុ

សម្រាប់ឆ្នាំ ២០២២ យើងបានពង្រីកលទ្ធផលហិរញ្ញវត្ថុរបស់យើង ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ៖

- ទ្រព្យសកម្មសរុប ១៥៨,៧ លានដុល្លារអាមេរិក ដោយផ្តើមចេញពីដើមទុន ១០០ លានដុល្លារអាមេរិក ។
- ទំហំឥណទានសរុប ២១,៥ លានដុល្លារអាមេរិក ។
- ទំហំប្រាក់បញ្ញើសរុប ៥៥.៣ លានដុល្លារអាមេរិក ។
- មូលធនសរុប ១០១,៧ លានដុល្លារអាមេរិក ។
- ប្រាក់ចំណេញសុទ្ធ ១,៧ លានដុល្លារអាមេរិក ។

ផលិតផលនិងសេវាថ្មី

យើងខ្ញុំ ប្តេជ្ញាចិត្តបម្រើសេវាដល់អតិថិជន តាមរយៈការដាក់ឱ្យប្រើប្រាស់សេវា ATM និង កម្មវិធីទូរស័ព្ទធនាគារចល័ត ដែលបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ និងបើកសាខាធនាគារនៅតាមបណ្តាខេត្តនានា ដើម្បីបង្កើតភាពងាយស្រួលជូនដល់អតិថិជន ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅធនាគារយើងខ្ញុំ

អនុលោមភាព

ស្ថេរភាពអាជីវកម្ម នឹងមិនអាចកើតមានឡើង ប្រសិនបើគ្មានការអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មចម្បងហិរញ្ញវត្ថុនោះទេ ។

យើងខ្ញុំមានមោទនភាពដែលទទួលបានវិញ្ញាបនបត្រអនុលោមភាពពន្ធដារ កម្រិតមាស ពី អគ្គនាយកដ្ឋានពន្ធដារ ។ ការចូលរួមអនុលោមភាពខាងផ្នែកពន្ធដារ គឺជាកត្តាជោគជ័យដ៏សំខាន់ របស់អាជីវកម្ម និង ជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងយុទ្ធសាស្ត្រគ្រោងគ្រាប្រាក់ចំណូលរបស់រដ្ឋាភិបាល ។

យើងខ្ញុំ ក៏បានបង្កើតប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង និងគោលនយោបាយដើម្បី រក្សាអនុលោមភាពសំខាន់ៗ ដើម្បីអនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងគោលដៅ ស្ថិរភាពហិរញ្ញវត្ថុ ការទុកចិត្តពីសំណាក់សាធារណជន និង ការជឿជាក់ទៅលើវិស័យធនាគារ ។

អនុសាសន៍ចុងក្រោយ


ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណជូនចំពោះអតិថិជន ភាគទុនិក និងយោជិត និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការផ្តល់ទំនុកចិត្ត ការគាំទ្រ និងការជួយជ្រោមជ្រែងដល់ដំណើរការនៃធនាគារកន្លងមក។ យើងខ្ញុំប្តេជ្ញាបន្តលើកស្ទួយគុណតម្លៃស្នូលរបស់យើង រួមមានការបណ្តុះបណ្តាលទេពកោសល្យបុគ្គលិក បង្កើនគុណតម្លៃ និងផលចំណេញសម្រាប់អតិថិជន ជួយអភិវឌ្ឍសង្គមជាតិ កសាងកេរ្តិ៍ឈ្មោះល្អ ព្រមទាំងខិតខំប្តេជ្ញាឆ្ពោះទៅមុខឥតឈប់ឈរ ទោះបីប្រឈមមុខនឹងបញ្ហាណាមួយក៏ដោយ ដើម្បីលើកស្ទួយវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានភាពជោគជ័យថ្មីៗបន្ថែមទៀតប្រកបដោយនិរន្តរភាព។

សូមអរគុណ។

អ្នកឧកញ៉ា ងី ហុងថៃ

ប្រធានក្រុមប្រឹក្សាភិបាល

ប្រវត្តិរបស់យើងខ្ញុំ



ការចូលរួមរបស់យើងខ្ញុំ

ក្នុងឆ្នាំ 2022 ធនាគារបានបរិច្ចាគថវិកាចំនួន 10,000 ដុល្លារអាមេរិកជូនទៅដល់កាកបាទក្រហមកម្ពុជា ។









ពានរង្វាន់និងការទទួលស្គាល់

1. នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ធនាគារបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ លេខ ៩៧២៥ ដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ ៖
 - វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសសម្រាប់រយៈពេលពីរឆ្នាំ គិតចាប់ពីឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៣
2. នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣ ធនាគារបានទទួលលិខិតថ្លែងអំណរគុណ លេខ ១១២ ដែលចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖
 - ជាប់ចំណាត់ថ្នាក់លេខរៀងទី ១៦២ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ



ផលិតផល និងសេវារបស់យើងខ្ញុំ

	ប្រាក់បញ្ញើ		ប្រាក់កម្ចី
<p style="writing-mode: vertical-rl; transform: rotate(180deg);">គណនីចរន្ត</p>	<p>លោកអ្នកអាចទូទាត់ប្រាក់របស់លោកអ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយងាយស្រួលនិងមានសុវត្ថិភាពដោយបើកគណនីចរន្តជាមួយធនាគារពាណិជ្ជ អាល់ប៊ា ម.ក និងការប្រើប្រាស់មូលប្បទានប័ត្រដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ ដែលផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកតាមតម្រូវការ។</p> 	<p style="writing-mode: vertical-rl; transform: rotate(180deg);">គណនីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងគណនីសម្រាប់សហគ្រាសធុនធំ</p>	<p>ធនាគារយើងខ្ញុំនឹង រីករាយក្នុងការសហការផ្តល់ឥណទាននិងបំពេញនូវរាល់តម្រូវការអាជីវកម្មរបស់លោកអ្នក ដូចជាស្វែងរកដើមទុនដើម្បីពង្រីកអាជីវកម្ម សាងសង់ឬជួសជុលទីតាំងអាជីវកម្ម ទិញសំភារៈ ឬម៉ាស៊ីន ជំនួយថវិកាដល់គំរោងនានា ឬដើម្បីជាដើមទុនដំណើរការអាជីវកម្ម ។</p> 
<p style="writing-mode: vertical-rl; transform: rotate(180deg);">គណនីសន្សំ</p>	<p>បើកគណនីសន្សំនៅធនាគារពាណិជ្ជ អាល់ប៊ា ម.ក គឺជាជម្រើសល្អបំផុតរបស់លោកអ្នកសំរាប់តម្រូវការសន្សំរយៈពេលខ្លីនិងវែងប្រកបទៅដោយសុវត្ថិភាពខ្ពស់ និងអាចដកដាក់បានទៅតាមតម្រូវការរបស់លោកអ្នក។</p> 	<p style="writing-mode: vertical-rl; transform: rotate(180deg);">គណនីទុនបង្វិល</p>	<p>គណនីទុនបង្វិល គឺជាគណនីដែលផ្តល់ភាពងាយស្រួល និងអាចប្រើប្រាស់បានរហូតដល់១២ខែ។ គោលបំណងរបស់គណនីនេះ គឺដើម្បីជួយដល់ការបង្វិលទុនប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម។ មិនតែប៉ុណ្ណោះ អតិថិជនអាចសងប្រាក់មកធនាគារវិញនៅពេលណាក៏បាន បន្ទាប់មកអតិថិជនក៏អាចស្នើសុំកម្ចីជាថ្មីម្តងទៀត ទៅតាមតម្រូវការអាជីវកម្មរបស់ខ្លួន។</p> 
<p style="writing-mode: vertical-rl; transform: rotate(180deg);">គណនីបញ្ញើមានកាលកំណត់</p>	<p>សន្សំសំរាប់ប្រើប្រាស់នៅពេលអនាគត ដោយបើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារពាណិជ្ជ អាល់ប៊ា ម.ក ដែលផ្តល់ឲ្យលោកអ្នកនូវអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់។ លោកអ្នកអាចសន្សំ និង ចំណេញប្រាក់ក្នុងពេលតែមួយ។ ធនាគារនឹងផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ជាមួយនិងរយៈកាលកំណត់ច្រើនប្រភេទដែលមានអត្រាការប្រាក់ថេររហូត ដល់កាលកំណត់។</p> 	<p style="writing-mode: vertical-rl; transform: rotate(180deg);">គណនីបញ្ញើប្រាក់ផ្ទាល់ខ្លួន</p>	<p>យើងខ្ញុំ នឹងជួយលោកអ្នកទទួលបាននូវគេហដ្ឋានក្នុងក្តីស្រមៃ និងជួយបង្កើនគុណភាពជីវិតរបស់លោកអ្នកតាមរយៈគណនីគេហដ្ឋានរបស់ធនាគារ ។</p> 

ទស្សនវិស័យ បេសកកម្ម និង តម្លៃ



ចក្ខុវិស័យរបស់ធនាគារ គឺនឹងក្លាយជាធនាគារអន្តរជាតិដែលមានគុណភាពលំដាប់ខ្ពស់ ។




យើងមានភាពស្រស់ថ្លា និងមានវិជ្ជាជីវៈ ។ យើងមានគោលដៅផ្តល់សេវាល្អ ជាមួយនឹងបច្ចេកវិទ្យាធនាគារលំដាប់ខ្ពស់ ដល់អតិថិជនរបស់យើង ។



តម្លៃរបស់ធនាគារ គឺអត្ថប្រយោជន៍សម្រាប់ជីវិត ។

រចនាសម្ព័ន្ធរបស់ធនាគារ



ក្រុមប្រឹក្សាភិបាល

- | | | |
|----|-----------------------|-----------------------------|
| 1. | អ្នកឧកញ៉ា លី យុនថៃ | ប្រធានក្រុមប្រឹក្សាភិបាល |
| 2. | លោក Lin Wen Cheng | អនុប្រធានក្រុមប្រឹក្សាភិបាល |
| 3. | លោក Chang Ching Tsung | អភិបាល |
| 4. | លោក Chen Chih Che | អភិបាលឯករាជ្យ |
| 5. | កញ្ញា ឈឹម សុភាព | អភិបាលឯករាជ្យ |

គណៈគ្រប់គ្រង

- | | | |
|-----|----------------------|---|
| 1. | លោក Cheng Kuang Min | នាយកប្រតិបត្តិ |
| 2. | លោក យូ សុខឡេង | ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ |
| 3. | លោក សុខ កែវ | ប្រធានផ្នែកឥណទានខ្នាតតូចនិងមធ្យម/ អនុប្រធាននាយកដ្ឋានឥណទានស្តីទី |
| 4. | លោក ហេង ប៊ុនណាង | អនុប្រធាននាយកដ្ឋានគ្រប់គ្រងឥណទាន |
| 5. | អ្នកស្រី ទាវ ប៊ុយឡាយ | ប្រធាននាយកដ្ឋានប្រតិបត្តិការ |
| 6. | កញ្ញា ឈៀង សុភី | ប្រធានផ្នែករដ្ឋបាល |
| 7. | អ្នកស្រី ផេង រស្មី | ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស |
| 8. | លោក ច្រីក ស៊ីណេត | ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា |
| 9. | លោក ចែម សមធាវិទ្ធិ | ប្រធានផ្នែកប្រតិបត្តិការ |
| 10. | អ្នកស្រី សែម សម្បស្ស | ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ |
| 11. | លោក យ៉ត សុវណ្ណ | ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង |

របាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង

សេចក្តីផ្តើម

ធនាគារបានបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធភាព ស្របតាមប្រកាសលេខ៧៧-០១០-១៧២ ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០។

មុខងារការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ ជាចំណុចស្នូលនៃប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ និងជាការទទួលខុសត្រូវរបស់បុគ្គលិកទាំងអស់។ ធនាគារបានបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យជាមួយ ដែលមានភាពឯករាជ្យពីប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យទទួលខុសត្រូវទៅលើមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យមើលហានិភ័យ ដែលអាចកើតមានឡើងនៅក្នុងសកម្មភាពប្រតិបត្តិការរបស់ធនាគារនាពេលបច្ចុប្បន្ន និងពេលអនាគត បង្កើតប្រព័ន្ធវាយតម្លៃ និងវាស់វែងហានិភ័យ និងកំណត់កម្រិតហានិភ័យដែលអាចទទួលយកបាន បង្កើតគោលនយោបាយ នីតិវិធី និងយន្តការផ្សេងៗ សម្រាប់គ្រប់គ្រង ត្រួតពិនិត្យ និងតាមដានកម្រិតហានិភ័យ រៀបរយទំហំហានិភ័យដែលអាចទទួលយកបានបន្ទាប់ពីទទួលបានការអនុម័ត ព្រមទាំងរាយការណ៍ នូវលទ្ធផលនៃការត្រួតពិនិត្យហានិភ័យដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិករ និងក្រុមប្រឹក្សាភិបាលជាប្រចាំ។

មុខងារប្រតិបត្តិតាម

មុខងារប្រតិបត្តិតាម ត្រូវបំពេញមុខងារគ្រប់គ្រងហានិភ័យប្រតិបត្តិតាមដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ មុខងារប្រតិបត្តិតាមត្រូវធានាថា គោលនយោបាយ និងនីតិវិធីទាំងអស់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ នៅក្នុងធនាគារដើម្បីគ្រប់គ្រងហានិភ័យប្រតិបត្តិតាមផ្តល់ការប្រឹក្សាយោបល់ ចំពោះការអនុវត្តតាមបទប្បញ្ញត្តិដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលខុសត្រូវ ចំពោះបញ្ហាទាក់ទងនឹងការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភារកម្មព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកពាក់ព័ន្ធទាំងអស់។ ប្រធាននាយកដ្ឋានប្រតិបត្តិតាមត្រូវបានតែងតាំងជាមន្ត្រីប្រតិបត្តិតាមនិងត្រូវរាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម និងក្រុមប្រឹក្សាភិបាលជាប្រចាំ។

មុខងារសវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុង គឺត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយឯករាជ្យភាព និងប្រកបដោយវិជ្ជាជីវៈ ទៅលើប្រតិបត្តិការរបស់ធនាគារ តាមរយៈការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យនិងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលមានជាធរមាន។ សវនកម្មផ្ទៃក្នុងផ្តល់ការត្រួតពិនិត្យ និងវាយតម្លៃរាល់ប្រតិបត្តិការរបស់ធនាគារដោយផ្អែកទៅលើផែនការសវនកម្មផ្ទៃក្នុង វិធីសាស្ត្រផ្អែកលើហានិភ័យ និងនីតិវិធីសវនកម្ម ដើម្បីកំណត់ចំណុចខ្វះខាតក្នុងដំណើរការអាជីវកម្មព្រមទាំងផ្តល់អនុសាសន៍ដើម្បីកែលម្អ។ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរាយការណ៍ជូនគណៈកម្មាធិការសវនកម្មផ្ទៃក្នុង និង ក្រុមប្រឹក្សាភិបាលជាប្រចាំ។

មុខងារផ្នែកអាជីវកម្ម

គ្រប់ផ្នែកអាជីវកម្មទាំងអស់ជាផ្នែកដែលគ្រប់គ្រងហានិភ័យដោយផ្ទាល់ និងទទួលខុសត្រូវចំពោះការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថាគោលនយោបាយ នីតិវិធី និងច្បាប់និងបទប្បញ្ញត្តិផ្សេងៗត្រូវបានអនុវត្តបានយ៉ាងត្រឹមត្រូវ។ ធនាគារបានផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលក្នុងគោលបំណងផ្តល់ការយល់ដឹងទៅលើគោលនយោបាយ និងនីតិវិធីដល់បុគ្គលិកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួលដល់ការអនុវត្ត។ គ្រប់គោលនយោបាយ និងនីតិវិធីទាំងអស់ត្រូវបានត្រួតពិនិត្យ និងអនុម័តដោយបុគ្គលដែលមានសិទ្ធិអំណាច។ ចំពោះឯកសារសម្ងាត់និងសំខាន់ត្រូវបានរក្សាទុកក្នុងទីតាំង ដែលមានសុវត្ថិភាពនិងយកមកប្រើប្រាស់បានដោយបុគ្គលដែលពាក់ព័ន្ធគ្រប់ពេលដែលមានតម្រូវការ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានក្តីសោមនស្សរីករាយ សូមបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និង របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ អេស៊ីប៊ា ម.ក (ហៅកាត់ថា “ ធនាគារ ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការ លើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មវិស័យ ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធ ផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 នេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី 17 ។

ភាគលាភ

ពុំមានការប្រកាសភាគលាភ ឬ ការបែងចែកភាគលាភទេ សម្រាប់ការិយបរិច្ឆេទនេះទេ ។

ដើមទុន

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 ដើមទុនចុះបញ្ជីបោះផ្សាយ និងដើមទុនដែលបានបង់របស់ធនាគារ គឺមានចំនួន 100,000 ហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃចារឹក 1,000 ដុល្លារអាមេរិក ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ ក្រៅតែពីអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

សំវិធានធនលើការខាតបង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថា វិធានការទាក់ទិនទៅនឹងការលុបចោលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនរំពឹងថានឹងមានលទ្ធភាពទារត្រឡប់មកវិញ នូវសាច់ប្រាក់តាមកិច្ចសន្យាទាំងអស់ ឬផ្នែកណាមួយ និងសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនរំពឹងថានឹងអាចទារត្រឡប់ មកវិញ

បាននូវសាច់ប្រាក់តាមកិច្ចសន្យា ត្រូវបានលុបចោល ហើយការធ្វើសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់ទៅ លើការខាតបង់ឥណទានរំពឹងទុក លើទ្រព្យសកម្មហិរញ្ញវត្ថុ ។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ នៃការសំវិធានធនលើការខាតបង់ឥណទានរំពឹងទុក លើទ្រព្យសកម្មហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈមិនគ្រប់គ្រាន់ ជាសារវន្តនោះឡើយ ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថា គណៈគ្រប់គ្រងបានប្រតិបត្តិបានអនុវត្តសកម្មភាពសមស្របនានាដើម្បីធានាថា បណ្តាទ្រព្យសកម្មទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ របស់ធនាគារ ហើយទំនងជាមិនអាចប្រមូលបានមកវិញ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង ។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិនិយោគស្រាវជ្រាវ

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ ការអនុវត្តវិនិយោគដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនេះ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពី៖

- (ក) ការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ក្នុងការធានា ចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ។
- (ខ) បំណុលយថាភាពណាមួយ ដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទ ក្រៅអំពីប្រតិបត្តិការ អាជីវកម្មធម្មតារបស់ធនាគារនោះឡើយ ។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹង អំពីបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀត របស់ធនាគារ ដែល ធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ ពីចុងការិយបរិច្ឆេទ ដែលនឹង ឬបង្កឲ្យមានផលប៉ះពាល់ជាសារវន្តដល់ លទ្ធផលរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដល់ កាលកំណត់ឡើយ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹង អំពីហេតុការណ៍ណាមួយ ដែលមិនបានរកឃើញ នៅក្នុងរបាយការណ៍ នេះ ឬនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាល ឲ្យមានតួលេខ នៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលយល់ឃើញថា លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនរង ផលប៉ះពាល់ជាសារវន្ត ដោយ សកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈ សារវន្ត និងមិនប្រក្រតីនោះទេ ។

នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍ នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែល មានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យ ប៉ះពាល់ដល់លទ្ធផល នៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍ត្រូវបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលយល់ ឃើញថា មិនមានព្រឹត្តិការណ៍ជាសារវន្តណាមួយ ដែលកើតឡើងក្រោយ កាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬការ បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឡើយ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវ ក្នុងការបញ្ជាក់អះអាងថា របាយ ការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅទំព័រទី 16 ដល់ទី 65 បានបង្ហាញ នូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ សាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាល ត្រូវ ៖

- (i) អនុម័តគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែក លើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមស្រប និងប្រុង ប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ii) អនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ នៃកម្ពុជា ឬបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវ ភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណ ឲ្យបានច្បាស់លាស់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។
- (iii) រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃ ដំណើរការអាជីវកម្ម លើកលែងតែមានករណី មិនសមស្រប ក្នុង ការសន្មតថា ធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នាពេលអនាគត ។
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តី សម្រេចសំខាន់ៗទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាព ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ច ការនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ ។

គណៈគ្រប់គ្រង មានទំនួលខុសត្រូវ ធានាអះអាងថា រាល់លក្ខខណ្ឌតម្រូវ ខាងលើ ត្រូវបានអនុវត្ត និងទទួលខុសត្រូវ ក្នុងការការពារទ្រព្យសកម្ម ទាំងអស់របស់ធនាគារ និងចាត់វិធានការសមស្របនានា ដើម្បីបញ្ចៀស និងរកឲ្យឃើញការលួចបន្លំ និងភាពមិនប្រក្រតីផ្សេងៗ ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា ធនាគារបានអនុវត្តនូវវិធានការ ដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មក ជាមួយ ថាបានបង្ហាញត្រឹមត្រូវ លើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 ព្រមទាំងលទ្ធផល ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ នៃកម្ពុជា ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ៖



អ្នកឧកញ៉ា លី យូនថៃ
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2023



ខេត្តិវិមជ្ឈី ខេមបូឌា

អាសយដ្ឋាន៖ ជាន់ទី៣៥, អាគារ GIA, ផ្លូវ សុភមង្គល, កោះពេជ្រ
សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
+855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក របស់ធនាគារពាណិជ្ជ អាល់ប្រា ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ ពាណិជ្ជ អាល់ប្រា ម.ក (ហៅកាត់ថា “ធនាគារ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ចំណេញ ប្រាក់ និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញ នៅទំព័រទី១៦ ដល់ទី៦៥ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។ ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី **ការទទួលខុសត្រូវ របស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈ ផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់សវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបញ្ជាក់សវនកម្ម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា របាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាពត្រឹមត្រូវ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី១១ ដល់ទី១២ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មាន ផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានអសង្គតិភាពជាសារវន្ត ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការ យល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តដែរ ឬទេ។ ប្រសិនបើផ្អែកទៅលើការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

**ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នក
ទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍
ហិរញ្ញវត្ថុ**

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាព
ត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយ
ការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយទទួលខុសត្រូវលើ
ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថា មានភាពចាំបាច់
សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុស
ជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។ នៅក្នុងការរៀបចំ
របាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយ
តម្លៃនូវលទ្ធភាព របស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុស
ត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយ
ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និង ប្រើប្រាស់មូលដ្ឋាននិរន្តរ
ភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី
ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែប
នេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួត
ពិនិត្យដំណើរការនៃការវាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ ។

**ការទទួលខុសត្រូវរបស់សវនករ ចំពោះការធ្វើ
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ**

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថា
របាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុស ជាសារវន្ត
ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់
សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្ម របស់យើងខ្ញុំ។ អំណះអំណាង
សមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិន
អាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់
ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារ
វន្តដែល បានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើង
ដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមាន លក្ខ
ណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយខ្មែរ ឬក៏រួម
បញ្ចូលគ្នា អាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពល
ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើ
របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម
អន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកប ទៅដោយវិជ្ជា
ជីវៈនិងរក្សានូវមជ្ឈិមធម៌ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារ
វន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង
និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម
ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាង
ដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន
ក្នុងការបញ្ជាក់មតិសវនកម្មរបស់ យើងខ្ញុំ។ ហានិភ័យនៃការកមិន
ឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ
មានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសដែលបណ្តាលមកពីកំហុស
ឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទងនឹងការយូបយឺតគ្នា ការ
លួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិន
អនុវត្តតាមនីតិវិធីនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការវិស្វកម្មយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការ
ធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្ម
ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោល
បំណងដើម្បីបញ្ជាក់មតិលើប្រសិទ្ធភាពនៃប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង
របស់ធនាគារឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែល
ធនាគារបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មាន
គណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែល
បានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាន និរន្តរ
ភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែក ទៅលើភស្តុ
តាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា ភាពមិន
ប្រាកដប្រជាជាសារវន្ត បានកើតមានឡើង ពាក់ព័ន្ធនឹង
ព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានមន្ទិលជាសារវន្តលើ
លទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដែរ ឬទេ។
ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិន
ប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍
នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាង
ព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការ
លាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់
ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺ
ផ្អែកតាមភស្តុតាងសវនកម្ម ដែលប្រមូលបានត្រឹមកាលបរិច្ឆេទ នៃ
របាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ
ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់
និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាង ព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និង ព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការ បង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវយើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុង ចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពី វិសាលភាព និងពេលវេលាដែលបាន គ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុច ខ្វះខាតជាសារវន្តក្នុងប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរក ឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវ លើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបាន គ្រោងទុក សម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួម បញ្ចូលទាំងចំណុចខ្វះខាតជាសារវន្តក្នុងប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែល យើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេត្តិអិមជឺ ខេមបូឌា



Director

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី28 ខែមីនា ឆ្នាំ2023

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	1,007,938	4,150	1,076,014	4,384
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	5	7,204,887	29,663	5,106,577	20,804
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	6	101,740,623	418,866	102,393,135	417,150
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	7	14,199,174	58,458	12,554,001	51,145
ឥណទានអតិថិជន	8	21,592,566	88,897	6,141,032	25,019
មូលបត្រវិនិយោគ	9	10,395,881	42,800	-	-
ទ្រព្យសម្បត្តិ និងបរិក្ខារ	10	700,742	2,885	557,656	2,272
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	839,794	3,457	1,145,174	4,665
ទ្រព្យសកម្មអរូបី	12	746,363	3,073	480,000	1,956
ទ្រព្យសកម្មផ្សេងៗ		123,454	508	114,098	465
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	22(គ)	159,405	656	81,976	334
ទ្រព្យសកម្មសរុប		158,710,827	653,413	129,649,663	528,194
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	13	55,336,168	227,819	28,180,381	114,807
បំណុលផ្សេងៗ		164,065	676	83,074	339
បំណុលពន្ធលើប្រាក់បំណុល	22(ខ)	522,896	2,153	169,991	693
បំណុលភតិសន្យា	14	891,889	3,672	1,170,670	4,770
សិទ្ធិធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	15	588	2	1,056	4
បំណុលសរុប		56,915,606	234,322	29,605,172	120,613
មូលធន					
ដើមទុន	16	100,000,000	400,000	100,000,000	400,000
ប្រាក់ចំណេញរក្សាទុក/(ខាតបង់)		1,188,343	4,868	(592,254)	(2,410)
ទុនបម្រុងតាមបទប្បញ្ញត្តិ	27	606,878	2,473	636,745	2,595
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	11,750	-	7,396
មូលធនសរុប		101,795,221	419,091	100,044,491	407,581
បំណុល និងមូលធនសរុប		158,710,827	653,413	129,649,663	528,194

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ចំណូលការប្រាក់	17	5,269,909	21,538	3,162,016	12,863
ចំណាយការប្រាក់	18	(148,514)	(607)	(75,631)	(308)
ចំណូលការប្រាក់សុទ្ធ		5,121,395	20,931	3,086,385	12,555
កម្រៃ និងចំណូលជើងសារ		229	1	145	1
កម្រៃ និងចំណាយជើងសារ		-	-	(90)	-
កម្រៃ និងចំណូលជើងសារសុទ្ធ		229	1	55	1
ចំណូលប្រតិបត្តិការផ្សេងៗ		4,606	19	69	-
ខាតពីឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	19	(290,482)	(1,187)	(139,778)	(568)
ចំណាយបុគ្គលិក	20	(1,505,054)	(6,151)	(1,484,790)	(6,040)
ចំណាយរំលស់		(493,025)	(2,015)	(280,822)	(1,142)
ចំណាយប្រតិបត្តិការផ្សេងៗ	21	(595,149)	(2,432)	(526,202)	(2,141)
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		2,242,520	9,166	654,917	2,665
ចំណាយពន្ធលើប្រាក់ចំណេញ	22(ក)	(491,790)	(2,010)	(186,709)	(760)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		1,750,730	7,156	468,208	1,905
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	4,354	-	2,890
លទ្ធផលចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		1,750,730	11,510	468,208	4,795
ប្រាក់ចំណេញរបស់៖					
ម្ចាស់ធនាគារ		1,750,730	7,156	468,208	1,905
លទ្ធផលចំណេញលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		1,750,730	11,510	468,208	4,795

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន		ប្រាក់ចំណេញរក្សាទុក/(ខាតបង្គរ)		ទុនបម្រុងតាមបទប្បញ្ញត្តិ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ថ្ងៃទី 1 ខែ មករា ឆ្នាំ 2022	100,000,000	400,000	(592,254)	(2,410)	636,745	2,595	-	7,396	100,044,491	407,581
លទ្ធផលចំណេញលម្អិតសរុប										
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	1,750,730	7,156	-	-	-	-	1,750,730	7,156
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	4,354	-	4,354
	-	-	1,750,730	7,156	-	-	-	4,354	1,750,730	11,510
ប្រតិបត្តិការទទួលស្គាល់ក្នុងមូលធន										
ធ្វើពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក	-	-	29,867	122	(29,867)	(122)	-	-	-	-
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022	100,000,000	400,000	1,188,343	4,868	606,878	2,473	-	11,750	101,795,221	419,091
ថ្ងៃទី 1 ខែ មករា ឆ្នាំ 2021	100,000,000	400,000	(970,003)	(3,947)	546,286	2,227	-	4,506	99,576,283	402,786
លទ្ធផលចំណេញលម្អិតសរុប										
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	468,208	1,905	-	-	-	-	468,208	1,905
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	2,890	-	2,890
	-	-	468,208	1,905	-	-	-	2,890	468,208	4,795
ប្រតិបត្តិការទទួលស្គាល់ក្នុងមូលធន										
ធ្វើពីខាតបង្គរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(90,459)	(368)	90,459	368	-	-	-	-
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	100,000,000	400,000	(592,254)	(2,410)	636,745	2,595	-	7,396	100,044,491	407,581

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		2,242,520	9,166	654,917	2,665
និយ័តកម្ម៖					
ចំណាយរំលស់		493,025	2,015	280,822	1,142
ការលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ		2,281	10	-	-
ខាតពីឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ		290,482	1,187	139,778	568
ចំណូលការប្រាក់	17	(5,269,909)	(21,538)	(3,162,016)	(12,863)
ចំណាយការប្រាក់	18	148,514	607	75,631	308
		(2,093,087)	(8,553)	(2,010,868)	(8,180)
បម្រែបម្រួលនៃ៖					
ប្រាក់បង្កកាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជា		(1,645,173)	(6,724)	(2,554,001)	(10,390)
ឥណទានអតិថិជន		(15,597,888)	(63,749)	(6,217,706)	(25,294)
ទ្រព្យសកម្មផ្សេងៗ		36,655	150	(68,740)	(280)
ប្រាក់បញ្ញើរបស់អតិថិជន		27,150,684	110,965	28,176,261	114,621
បំណុលផ្សេងៗ		80,990	331	46,870	191
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ		7,932,181	32,420	17,371,816	70,668
ការប្រាក់បានទទួល		4,388,075	17,934	2,773,728	11,284
ការប្រាក់បានបង់		(143,411)	(586)	(71,510)	(291)
ពន្ធលើប្រាក់ចំណេញបានបង់	22(ខ)	(216,314)	(884)	(30,778)	(125)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		11,960,531	48,884	20,043,256	81,536
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
សមតុល្យនៅធនាគារផ្សេងៗ - កាលកំណត់ដំបូងលើស 3 ខែ		(10,000,000)	(40,870)	(2,500,000)	(10,170)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(293,922)	(1,201)	(300,122)	(1,221)
ការទិញទ្រព្យសកម្មអរូបី		(305,453)	(1,248)	(240,000)	(976)
ការទិញមូលបត្រវិនិយោគ		(10,000,000)	(40,870)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(20,599,375)	(84,189)	(3,040,122)	(12,367)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា		(278,781)	(1,139)	(152,643)	(621)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(278,781)	(1,139)	(152,643)	(621)
(តំហាយ)/កំណើន សាច់ប្រាក់ និងសាច់ប្រាក់សមមូល		(8,917,625)	(36,444)	16,850,491	68,548
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី១ ខែមករា		24,375,397	99,306	7,524,906	30,438
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	778	-	320
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី៣១ ខែធ្នូ	25	15,457,772	63,640	24,375,397	99,306

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

1 ព័ត៌មានធនាគារ

ធនាគារពាណិជ្ជ អាស៊ី ម.ក (ហៅកាត់ថា “ធនាគារ”) បានចុះបញ្ជីនៅប្រទេសកម្ពុជានៅថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2019 នៅក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ 00043962 ។ នៅថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2021 (កាលបរិច្ឆេទដំបូង ថ្ងៃទី23 ខែមីនា ឆ្នាំ2020) ធនាគារជាតិនៃកម្ពុជា(ហៅកាត់ថា“NBC”ឬ“ធនាគារជាតិ”) បានផ្តល់អាជ្ញាបណ្ណលេខ ធ-52 ដល់ធនាគារ ដើម្បីធ្វើប្រតិបត្តិការធនាគារ។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវគ្រប់ផ្នែកទាំងអស់រាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្ម វិស័យហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារឌីហ្គីតាល់ ជាន់ផ្ទាល់ដីនិងជាន់ទី 33 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ 110) សង្កាត់ផ្សារដេប៉ូទី3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

2 សេចក្តីសង្ខេបព័ត៌មានការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាង ក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាព គ្រប់ការិយ បរិច្ឆេទដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

2.1. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា “CIFRSs”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមាន ក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី28 ខែមីនា ឆ្នាំ2023។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRSs តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ។ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យនេះផងដែរ ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 3។

2.2. ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលធនាគារបានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ ដែលចូលជាធរមានសម្រាប់របាយការណ៍ប្រចាំឆ្នាំ ថ្ងៃទី1 ខែមករា ឆ្នាំ2022 ដែលអាចអនុញ្ញាតឱ្យអនុវត្តមុនថ្ងៃចូលជាធរមាននេះ។ យ៉ាងណាមិញ ពុំមានផលប៉ះពាល់ ជាសារវន្តចំពោះធនាគារទេ ។

ថ្ងៃចូលជាធរមាន	ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ
1 មេសា 2021	សម្បទានលើការជួលដែលពាក់ព័ន្ធនឹងកូវីដ-19 ក្រោយថ្ងៃទី30 ខែមិថុនា ឆ្នាំ2021 (វិសោធនកម្មលើ CIFRS 16)
1 មករា 2022	កិច្ចសន្យាខាតបង់ - ថ្លៃដើម្បីសម្រាប់បំពេញកិច្ចសន្យា (វិសោធនកម្មលើ CIAS37)
	ការកែសម្រួលប្រចាំឆ្នាំលើស្តង់ដារ CIFRSs 2018-2020
	ទ្រព្យសម្បត្តិ រវាងចក្រនិងបរិក្ខារ៖ ចំណូលពីការលក់មុនពេលប្រើប្រាស់ (វិសោធនកម្មលើ CIAS16)
	ឯកសារយោងនៃក្របខណ្ឌទស្សនាទាន (វិសោធនកម្មលើ CIFRS 3)

2.3. ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ ដែលមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មមួយចំនួនដែលនឹងត្រូវចូលជាធរមាន សម្រាប់របាយការណ៍ប្រចាំឆ្នាំពីថ្ងៃទី១ ខែមករា ឆ្នាំ2023 ដែលអាចអនុញ្ញាតឱ្យអនុវត្តមុនថ្ងៃចូលជាធរមាននេះ។ធនាគារ មិនទាន់អនុវត្តស្តង់ដារគណនេយ្យថ្មីនិងវិសោធនកម្មទាំងនេះ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅឡើយទេ ។

ថ្ងៃចូលជាធរមាន	ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ
1 មករា 2023	CIFRS 17 កិច្ចសន្យាធានារ៉ាប់រង និងវិសោធនកម្មលើ CIFRS 17 ការលាតត្រដាងគោលនយោបាយគណនេយ្យ – វិសោធនកម្មលើ CIAS 1 និងរបាយការណ៍អនុវត្តលេខ 2 និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្មលើ CIAS 8 ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ CIAS 12) *
1 មករា 2024	បំណុលភតិសន្យាក្នុងប្រតិបត្តិការលក់និងជួលត្រឡប់វិញ (វិសោធនកម្មលើ CIFRS 16) ការចាត់ថ្នាក់បំណុលបំណុលរយៈពេលខ្លី ឬរយៈពេលខ្លី (វិសោធនកម្មលើ CIAS 1)

* ធនាគារបានធ្វើការវាយតម្លៃ ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ CIAS 12) ដូចខាងក្រោម៖

វិសោធនកម្មនេះ កាត់បន្ថយការលើកលែងការទទួលស្គាល់ជាលើកដំបូង ចំពោះប្រតិបត្តិការដែលបង្កើត ឱ្យមានភាព ខុសគ្នាបណ្តោះអាសន្ន ដែលមានតម្លៃស្មើគ្នា និងកាត់កងគ្នាបាន ឧទាហរណ៍ដូចជា ភតិសន្យា។ វិសោធនកម្មនេះ អនុវត្តសម្រាប់របាយការណ៍ប្រចាំឆ្នាំចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ2023។ ចំពោះប្រតិបត្តិការភតិសន្យា ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធ នឹងត្រូវទទួលស្គាល់នៅដើមការិយបរិច្ឆេទមុនសម្រាប់ជាតួលេខប្រៀបធៀប ដែលផលប៉ះពាល់បង្កនឹងត្រូវបានធ្វើនិយ័តកម្មទៅក្នុងគណនីប្រាក់ចំណេញរក្សាទុក ឬ គណនីមូលធនផ្សេងៗ នៃកាលបរិច្ឆេទនោះ ។ សម្រាប់ប្រតិបត្តិការផ្សេងទៀតវិសោធនកម្មនេះ នឹងអនុវត្តដើមការិយបរិច្ឆេទមុន។

ធនាគារ ទទួលស្គាល់ពន្ធពន្យារដែលកើតចេញពីភតិសន្យា ដោយប្រើប្រាស់វិធី“តភ្ជាប់គ្នា” ដែលមានលទ្ធផល ស្រដៀងគ្នានឹងវិសោធនកម្មនេះ លើកលែងតែផលប៉ះពាល់ លើតួលេខពន្ធពន្យារដែលបង្ហាញ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

យោងលើវិសោធនកម្មនេះ ធនាគារបានធ្វើការវាយតម្លៃលើផលប៉ះពាល់ដែលធនាគារនឹងត្រូវបង្ហាញពន្ធពន្យារជា ទ្រព្យសកម្ម និងបំណុលដាច់ចេញពីគ្នា នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និង ឆ្នាំ2022។ ពុំមានផលប៉ះពាល់លើ គណនីប្រាក់ចំណេញរក្សាទុកដែលបណ្តាល មកពីការអនុវត្តវិសោធនកម្មនេះទេ។

សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក បំណុល ភតិសន្យា ដុល្លារអាមេរិក សរុបសុទ្ធ លានរៀល (កំណត់សម្គាល់ 2.4.គ)

ឆ្នាំ 2022	តម្លៃយោង	839,794	(891,889)	(52,095)	(214)
	មូលដ្ឋានពន្ធ	-	-	-	-
	ភាពខុសគ្នាបណ្តោះអាសន្នដែលជាប់ពន្ធ/(ដែលអាចកាត់កងបាន)	839,794	(891,889)	(52,095)	(214)
	ពន្ធពន្យារជាបំណុល/(ទ្រព្យសកម្ម) គិតតាមអត្រា 20%	167,959	(178,378)	(10,419)	(43)
ឆ្នាំ 2021	តម្លៃយោង	1,145,174	(1,170,670)	(25,496)	(104)
	មូលដ្ឋានពន្ធ	-	-	-	-
	ភាពខុសគ្នាបណ្តោះអាសន្នដែលជាប់ពន្ធ/(ដែលអាចកាត់កងបាន)	1,145,174	(1,170,670)	(25,496)	(104)
	ពន្ធពន្យារជាបំណុល/(ទ្រព្យសកម្ម) គិតតាមអត្រា 20%	229,035	(234,134)	(5,099)	(21)

2.4. ការប្តូររូបិយប័ណ្ណ

(ក) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណរាយការណ៍

រូបិយប័ណ្ណជាតិដែលព្រះរាជាណាចក្រកម្ពុជា គឺ “រៀល” ។ តែដោយសារធនាគារមានប្រតិបត្តិការ និងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ ប្រាក់ដុល្លារអាមេរិកជា រូបិយប័ណ្ណមុខងារ ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរាល់របស់ធនាគារ ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជាប្រាក់ដុល្លារមុខងារ និងរូបិយប័ណ្ណ សម្រាប់ បង្ហាញរបស់ធនាគារ ។

(ខ) ប្រតិបត្តិការ និងសមតុល្យ

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណត្រូវបានប្តូរទៅជាប្រាក់ដុល្លារមុខងារដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃ ប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រាក់ដុល្លារមុខងារ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការលើប្រាក់ដុល្លារអាមេរិក។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណរបស់ខ្លួន គឺជាភាពខុសគ្នា រវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ ក្នុងឆ្នាំ ធៀបនឹងរំលស់ថ្លៃដើម ជាប្រាក់ដុល្លារមុខងារដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការលើប្រាក់ដុល្លារអាមេរិក។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រាក់ដុល្លារមុខងារ ត្រូវបានវាស់វែងតាមតម្លៃសមរម្យរូបិយប័ណ្ណមុខងារ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែល ត្រូវបានវាស់វែង ផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រាក់ដុល្លារមុខងារត្រូវបានប្តូរដោយ ប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទ នៃប្រតិបត្តិការ។

(គ) ការបង្ហាញជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូរទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល គឺបំពេញតាមតម្រូវការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោម ទៅតាម “ CIAS 21 – ឥទ្ធិពលនៃ ការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណរបស់ខ្លួន ” ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការលើប្រាក់ដុល្លារអាមេរិក និងគណនីមូលធនត្រូវបានប្តូរតាម អត្រា ប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរ ទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុក ថាមានកម្រិត ប្រហាក់

ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនៅថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូររូបិយប័ណ្ណ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រាប្តូរប្រាក់ ចុងគ្រា	អត្រាប្តូរប្រាក់ មធ្យម
ឆ្នាំ2022:	1 ដុល្លារអាមេរិក =	4,117 រៀល	4,087 រៀល
ឆ្នាំ2021:	1 ដុល្លារអាមេរិក =	4,074 រៀល	4,068 រៀល

ការប្តូរតួលេខទៅជាប្រាក់រៀលនេះ មិនត្រូវបានយកមកបកស្រាយថា តួលេខ ប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជា ប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នៃ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

តួលេខទាំងអស់ត្រូវបានបង្កត់ទៅជា 1 ដុល្លារអាមេរិក ឬ 1 លានរៀល លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

2.5. ឧបករណ៍ហិរញ្ញវត្ថុ

2.5.1. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ឥណទានផ្តល់ដល់អតិថិជន ជាលើកដំបូង នៅកាលបរិច្ឆេទដែលប្រតិបត្តិការកើតឡើង។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយនៃកិច្ចសន្យាឧបករណ៍ ហិរញ្ញវត្ថុនោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬក៏នឹងចំណាយប្រតិបត្តិការ ដែលកើតពីការទិញ ឬបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ សម្រាប់ធាតុមិនវាស់វែងតាម FVTPL។ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង ជាទូទៅគឺជាថ្លៃប្រតិបត្តិការ។

2.5.2. ចំណាត់ថ្នាក់ និងការវាស់វែងបន្ទាប់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ ធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុជាបន្ទាប់ តាមការវាស់វែងបែបរំលស់ថ្លៃដើម (Amortised Cost “AmrtC”), តម្លៃសមស្របតាមរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ (Fair Value through Other Comprehensive Income “FVOCI”) ឬតម្លៃសមស្របតាមរបាយការណ៍ចំណេញ ឬខាត (Fair Value through Profit or Loss “FVTPL”) ដោយឈរលើមូលដ្ឋានទាំងពីរខាងក្រោម៖

- គំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ចរិតលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា នៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

ខាងក្រោមនេះ គឺជាតារាងសង្ខេបនៃចំណាត់ថ្នាក់តាមការវាស់វែង ៖

គំរូអាជីវកម្ម		ចរិតលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា	ចំណាត់ថ្នាក់តាមការវាស់វែង
ទុកដើម្បីប្រមូល	ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់រក្សាទុកដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា។	លំហូរសាច់ប្រាក់គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (solely payments of principal and interest "SPPI")	AmrtC
ទុកដើម្បីប្រមូល និងលក់	ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់រក្សាទុកដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ហើយទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទុកដើម្បីលក់ ។	មិនមែន SPPI	FVOCI
គំរូអាជីវកម្មផ្សេងទៀត	ក្រៅពីលក្ខខណ្ឌខាងលើ ។		FVTPL

ធនាគារ ធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញលុះត្រាតែមានការកែប្រែគំរូអាជីវកម្ម ។

2.5.3. ចំណាត់ថ្នាក់នៃការវាស់វែងបន្ត របស់និយោគិន និងបណ្ណាល័យ

ធនាគារ ធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុ តាមការវាស់វែងបែប AmrtC ឬ FVTPL លើកលែងនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យដែលត្រូវវាស់វែងតាមបែប FVTPL ។

ធនាគារ មិនធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុឡើងវិញទេ ។

2.5.4. ការវាយតម្លៃអន្តរកាល

ធនាគារធ្វើការវាយតម្លៃលើគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យសកម្មត្រូវបានកាន់កាប់ត្រឹមត្រូវសំណុំទ្រព្យសកម្មនីមួយៗ ដោយសារតែវាផ្តល់យ៉ាងល្អបំផុតពីវិធីដែលធនាគារគ្រប់គ្រងអាជីវកម្ម និងវិធីដែលព័ត៌មានត្រូវបានផ្តល់ដល់គណៈគ្រប់គ្រង។ ព័ត៌មានដែលត្រូវបានពិចារណា រួមមាន៖

- គោលការណ៍ និងគោលបំណងដែលបានចែងសម្រាប់សំណុំទ្រព្យសកម្ម និងប្រតិបត្តិការ នៃគោលការណ៍ទាំងនោះក្នុងការអនុវត្ត។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រងផ្តោតលើការ

ទទួលបានចំណូលការប្រាក់ តាមកិច្ចសន្យា រក្សាទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ផ្លូវផ្ទះរយៈពេល នៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេល នៃបំណុលដែលផ្តល់មូលនិធិ ដល់ទ្រព្យសកម្មទាំងនោះ ឬទទួលបានលំហូរសាច់ប្រាក់ តាមរយៈការលក់ ទ្រព្យសកម្ម។

- របៀបលទ្ធផល នៃសំណុំទ្រព្យសកម្មត្រូវបានវាយតម្លៃ និងរាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ។
- ហានិភ័យ ដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្ររបស់វាស្តីពីរបៀបដែលហានិភ័យទាំងនោះត្រូវបានគ្រប់គ្រង។
- របៀប ដែលអ្នកគ្រប់គ្រងអាជីវកម្ម ត្រូវបានផ្តល់សំណង (ឧទាហរណ៍. ថាតើសំណងផ្នែកបើកតម្លៃសមស្រប នៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលប្រមូលបាន)។ និង
- ភាពញឹកញាប់ បរិមាណ និងពេលវេលា នៃការលក់ក្នុងការិយបរិច្ឆេទមុន ហេតុផលសម្រាប់ការលក់ និងការរំពឹងទុករបស់វាអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាន អំពីសកម្មភាពលក់ មិនត្រូវបានគេពិចារណាដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃជាមួយអំពីរបៀបដែលគោលបំណង របស់ធនាគារសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានសម្រេច និងរបៀប ដែលលំហូរសាច់ប្រាក់បានកើតឡើង ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការជួញដូរ ឬគ្រប់គ្រង ហើយប្រតិបត្តិការរបស់ពួកគេត្រូវបានវាយតម្លៃដោយផ្អែកលើមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់វែងតាម FVTPL ដោយសារតែវាមិនត្រូវបានធ្វើឡើងដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ឬរក្សាទុកទាំងពីរដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុទេ។

2.5.5. ការវាយតម្លៃ SPPI

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ «ប្រាក់ដើម» ត្រូវបានកំណត់ថាជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុលើការទទួលស្គាល់ជាលើកដំបូង។ «ការប្រាក់» ត្រូវបានកំណត់ថាជាតម្លៃតបស្នងសម្រាប់ពេលវេលានៃតម្លៃទឹកប្រាក់ និងសម្រាប់ ហានិភ័យឥណទានដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលមិនទាន់សងក្នុងអំឡុងពេលជាក់លាក់ណាមួយ និងសម្រាប់ហានិភ័យ និងចំណាយលើប្រាក់កម្ចីជាមូលដ្ឋានផ្សេងទៀត (ឧទាហរណ៍. ហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) ក៏ដូចជា កម្រិតប្រាក់ចំណេញ ។

ធនាគារពិចារណាលើលក្ខខណ្ឌកិច្ចសន្យានៃឧបករណ៍ ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI ដែរឬទេ ។ ទាំងនេះរួមបញ្ចូលទាំងការវាយតម្លៃ ថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ច

សន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬបរិមាណនៃលំហូរសាច់ប្រាក់តាម កិច្ចសន្យា ដែលវានឹងមិនបំពេញតាមលក្ខខណ្ឌនេះ។

ក្នុងការវាយតម្លៃ ធនាគារពិចារណា៖

- ព្រឹត្តិការណ៍ដោយថាហេតុដែលនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ និង ពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសនៃការប្រើប្រាស់កម្ចី
- លក្ខខណ្ឌបង់ប្រាក់ជាមុន និងពន្យារពេល
- លក្ខខណ្ឌដែលដាក់កម្រិតធនាគារដើម្បីទាមទារលំហូរសាច់ប្រាក់ ពីទ្រព្យសកម្មជាក់លាក់មួយ (ឧ.ឥណទានមិនមានជម្រើស) និង
- លក្ខណៈពិសេសដែលកែប្រែសាច់ប្រាក់លើពេលវេលានៃតម្លៃទឹក ប្រាក់ (ឧ. ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានមិនមានជម្រើស (Non-recourse loans)

ក្នុងករណីខ្លះ ឥណទានដែលបានធ្វើឡើងដោយធនាគារ គឺត្រូវបានធានា ដោយវត្ថុបញ្ចាំរបស់អ្នកខ្ចីប្រាក់ ដែលកំណត់តាមការទាមទាររបស់ធនាគារ ចំពោះលំហូរសាច់ប្រាក់ នៃវត្ថុបញ្ចាំជាមូលដ្ឋាន (ឥណទានមិនមាន ជម្រើស)។ ធនាគារអនុវត្ត ការវិនិច្ឆ័យក្នុងការវាយតម្លៃ ថាតើឥណទានមិន មានជម្រើសនឹងត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យ SPPI ឬទេ។ ធនាគារជា ធម្មតាពិចារណាទៅលើព័ត៌មានខាងក្រោម នៅពេលធ្វើការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការ ទូទាត់សាច់ប្រាក់នៃឥណទាន ដែរឬទេ។
- តម្លៃសមស្រប នៃវត្ថុបញ្ចាំដែលទាក់ទងទៅនឹងចំនួនទឹកប្រាក់ នៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា។
- សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីប្រាក់ក្នុងការទូទាត់ តាមកិច្ចសន្យា ទោះបីជាមានការធ្លាក់ចុះនៃតម្លៃវត្ថុបញ្ចាំក៏ដោយ។
- ថាតើអ្នកខ្ចីប្រាក់ជាបុគ្គល ឬអង្គការប្រតិបត្តិការសំខាន់ៗ ឬជាអង្គ ភាពដែលមានគោលបំណងពិសេស។
- ហានិភ័យរបស់ធនាគារ នៃការខាតលើទ្រព្យសកម្មដែលទាក់ទង ទៅនឹងឥណទានមានជម្រើសពេញលេញ
- ទំហំដែលវត្ថុបញ្ចាំតំណាងឲ្យបានផ្នែកទាំងអស់ ឬមួយភាគធំនៃ ទ្រព្យសកម្មរបស់អ្នកខ្ចីប្រាក់ និង
- ថាតើធនាគារនឹងទទួលបានអត្ថប្រយោជន៍ ពីការកើនឡើងណា មួយពីទ្រព្យសកម្មជាក់ធានា

2.5.6. ការឈប់ទទួលស្គាល់

ធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុង កិច្ចសន្យា ក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មហិរញ្ញវត្ថុផុត កំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិ ការ ដែលហានិភ័យ ទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញ វត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារ មិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ។

នៅពេលឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃ យោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោង ដែលជាចំណែកនៃទ្រព្យសកម្ម ដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួល បាន (រាប់ បញ្ចូលទាំង ទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មី ដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបាន ទទួលស្គាល់ក្នុង លទ្ធផលលម្អិតផ្សេងៗ (Other comprehensive income) ត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ធនាគារឈប់ទទួលស្គាល់ បំណុលហិរញ្ញវត្ថុ នៅពេលភាគពួកកិច្ចក្នុងកិច្ច សន្យាត្រូវបានលុបចោល ឬផុតកំណត់។

2.5.7. ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កងគ្នាបាន និង បង្ហាញជាចំនួនសុទ្ធ នៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ លុះត្រាតែ ធនាគារមានសិទ្ធិតាមច្បាប់ ដើម្បីកាត់កង និងមានបំណងទូទាត់តែ ចំនួនសុទ្ធ ដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបាន ទូទាត់ដំណាលគ្នា ។

2.5.8. ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាថ្លៃ ដែលនឹងទទួលបានដោយការរលក់ទ្រព្យសកម្ម ឬ ថ្លៃដែលនឹងសងចំពោះការផ្ទេរបំណុលនៅក្នុង ប្រតិបត្តិការធម្មតា រវាង អ្នកចូលរួមក្នុងទីផ្សារនានា នៅកាលបរិច្ឆេទវាស់វែងនៅក្នុងទីផ្សារចម្បង ឬក្នុងករណីគ្មានទីផ្សារចម្បង គឺយកទីផ្សារល្អបំផុត ដែលធនាគារអាច ស្វែងរកបាន នៅកាលបរិច្ឆេទវាស់វែងនោះ។ តម្លៃសមស្របរបស់ បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

ធនាគារ វាស់វែងតម្លៃសមស្រប របស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើ សម្រង់តម្លៃ នៅក្នុងទីផ្សារសកម្មរបស់ ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យ សកម្ម ឬ បំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាព គ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិន បើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើ បច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យ ដែលអាចអង្កេត បានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាច អង្កេតបាន។ បច្ចេកទេស វាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវ កត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារ នឹងពិចារណានៅ ក្នុងការ កំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅ គឺជាតម្លៃប្រតិបត្តិការ មានន័យថាជា តម្លៃសមស្រប នៃផលតបស្នងបានផ្តល់ឲ្យបានទទួល ។ ប្រសិនបើ ធនាគារ កំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូងខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្រប នេះពុំមានភស្តុតាងមកបញ្ជាក់តាមរយៈសម្រុង តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬ ក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះ ទិន្នន័យដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថា មិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុ ត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្របដោយរក្សាតម្លៃ តាមរយៈការពន្យារ រូបភាពខុសគ្នា រវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នា នោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយ តម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

2.5.9. ឱនភាពនៃតម្លៃ

ធនាគារ ទទួលស្គាល់ សំវិធានធន លើការខាតបង់ឥណទាន រំពឹងទុក (Expected Credit Loss ហៅកាត់ថា “ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាម FVTPL ដូចខាងក្រោម ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលប្រើជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានចេញផ្សាយ

ការកំណត់ថាតើមានកំណើនហានិភ័យឥណទានជាសារវន្ត ឬទេ

ធនាគារ វាយតម្លៃថាតើមានកំណើនហានិភ័យឥណទាន ជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង នាកាលបរិច្ឆេទរាយការណ៍នីមួយៗ។ កំណើននៅក្នុងហានិភ័យឥណទានជាសារវន្តអាស្រ័យទៅលើលក្ខណៈនៃ ឧបករណ៍ហិរញ្ញវត្ថុ និងរបស់អ្នកខ្ចីប្រាក់ និងតំបន់ភូមិសាស្ត្រ។

ធនាគារចាត់ទុកថាកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានកើតឡើងមិនលើសពេលដែលទ្រព្យសកម្ម ផុតកំណត់សង ។ ចំនួនថ្ងៃផុតកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូង បំផុត ដែលទាក់ទិននឹងការមិនបានទទួលការទូទាត់សងប្រាក់ពេញលេញ។ កាលបរិច្ឆេទផុតកំណត់ ត្រូវបានកំណត់ ដោយមិនគិតទៅលើរយៈពេលអនុគ្រោះណាមួយ ដែលអ្នកខ្ចីប្រាក់អាចទទួលបានទេ។ សូមមើលកំណត់សម្គាល់ 26.1(ii) សម្រាប់ព័ត៌មានបន្ថែម ។

ប្រសិនបើមានភស្តុតាងដែលបង្ហាញថាមិនមានកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានទាក់ទងទៅនឹង ការទទួលស្គាល់ជាលើកដំបូងបន្ទាប់មកសំវិធានធនសម្រាប់ការខាតបង់លើឧបករណ៍ត្រូវឡប់មកវិញ នឹងត្រូវចាប់ផ្តើម វាស់វែងតាម ECL ដប់ពីរខែ។

និយមន័យនៃការខកខានសងប្រាក់

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុ ស្ថិតក្នុងការខកខានសងប្រាក់ នៅពេលដែល៖

- អ្នកខ្ចីប្រាក់ មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ឱ្យធនាគារទាំងស្រុង ដោយធនាគារមិនមានជម្រើសផ្សេងចំពោះវិធានការនានា ដូចជា ការលក់ទ្រព្យបញ្ចាំចេញ (ប្រសិនបើមានកាន់កាប់) ឬ
- ធនាគារចាត់ទុកថាកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានកើតឡើង មិនលើសពេលដែលទ្រព្យសកម្មផុតកំណត់សងលើសពី 30 ថ្ងៃ ឬស្មើនឹង 30 ថ្ងៃ ចំពោះហ្វូស៊ីលីធីរយៈពេលវែង និងផុតកំណត់សងលើសពី 15 ថ្ងៃ ឬស្មើនឹង 15 ថ្ងៃ ចំពោះហ្វូស៊ីលីធីរយៈពេលខ្លី។
- ទ្រព្យសកម្ម ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលទ្រព្យសកម្មនោះផុតកំណត់សងលើសពី 90ថ្ងៃ ឬ ស្មើនឹង 90ថ្ងៃ ចំពោះហ្វូស៊ីលីធីរយៈពេលវែង និងផុតកំណត់សងលើសពី 31ថ្ងៃ ឬស្មើនឹង 31ថ្ងៃ ចំពោះហ្វូស៊ីលីធីរយៈពេលខ្លី។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានលទ្ធភាព នៃការខាតបង់ឥណទានតាមវិធានប្រូបាប និង ត្រូវបានវាស់វែងដូចខាងក្រោម ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានឱនភាពនៃតម្លៃ នៅកាលបរិច្ឆេទរាយការណ៍ ៖ ជាតម្លៃបច្ចុប្បន្ន នៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នា រវាងលំហូរទឹកប្រាក់ដែលអ្នកខ្ចីប្រាក់ជំពាក់ធនាគារយោងតាម កិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃ នៅកាលបរិច្ឆេទរាយការណ៍ ៖ ជាភាពខុសគ្នា រវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន ។
- ឧបករណ៍ហិរញ្ញប្បទានពាណិជ្ជកម្ម និងកិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់ ៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នា រវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលអ្នកខ្ចីប្រាក់ជំពាក់ធនាគារប្រសិនបើកិច្ចសន្យាឥណទានបានដកប្រើ និងលំហូរសាច់ប្រាក់ដែលធនាគារ រំពឹងថានឹងទទួលបាន ។

ធាតុចូល ការសន្មត និងវិធីសាស្ត្រប្រើប្រាស់សម្រាប់ការប៉ាន់ស្មានឱនភាពនៃតម្លៃ

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺជាវិធានសម្ព័ន្ធពាក្យនៃអថេរខាងក្រោម៖

- ប្រូបាបនៃការខកខានសង (“PD”)
- ការខាតបង់ដែលបណ្តាលមកពីការខកខានសងប្រាក់ (“LGD”) និង
- ទំហំនៃការខកខានសងប្រាក់ (“EAD”)

ECL សម្រាប់ហានិភ័យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយគុណ PD ដប់ពីរខែ និង LG និង EAD។ ECL ពេញមួយអាយុកាលគឺបានគណនាដោយគុណ PD ពេញមួយអាយុកាល និង LGD និង EAD ។

គំរូស្ថិតិត្រូវបានប្រើប្រាស់ ដើម្បីវិភាគទិន្នន័យដែលបានប្រមូល និងបង្កើតការប៉ាន់ស្មានអាយុកាល PD ដែលនៅសល់នៃចំនួនហានិភ័យនិងវិធីដែលគេរំពឹងថាគំរូទាំងនេះធ្វើឱ្យប្រែប្រួល ដោយសារការកន្លងផុតទៅនៃពេលវេលា។

LGD គឺជាទំហំដែលទំនងជាមានការខាតបង់ ប្រសិនបើមានការមិនសងប្រាក់។ ធនាគារ ប៉ាន់ស្មានប៉ារ៉ាម៉ែត្រ LGD ដោយយោងលើក្របខណ្ឌវាយតម្លៃផ្ទៃក្នុង របស់ BASEL (BASEL's internal ratings-based framework) ចន្លោះពី 5% និង 50% ដោយផ្អែកលើប្រភេទ នៃហានិភ័យឥណទាន។

EAD គឺជាហានិភ័យរំពឹងទុកចំពោះព្រឹត្តិការណ៍នៃការមិនសងប្រាក់។ ធនាគារបានទាញយក EAD ពីហានិភ័យ នាពេលបច្ចុប្បន្ន ចំពោះបដិភាគី និងបម្រែបម្រួល ដែលមានសក្តានុពល ចំពោះចំនួនទឹកប្រាក់បច្ចុប្បន្ន ដែលត្រូវបាន អនុញ្ញាតក្នុងកិច្ចសន្យា និងកើតឡើងពីការបង់លំដាប់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជាតម្លៃយោងដុលរបស់វានាចំណុចពេលមិនសងប្រាក់។ ឧបករណ៍ហិរញ្ញប្បទានពាណិជ្ជកម្ម និងចំពោះកិច្ចសន្យាផ្តល់ឥណទាន EADs គឺជាចំនួននាពេលអនាគតដែលមានសក្តានុពល ដែលអាចត្រូវបានដកក្រោមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មាន ដោយ ផ្អែកទៅលើការសង្កេតក្នុងពេលកន្លងមក និងការព្យាករណ៍អនាគត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុខ្លះទៀត EADត្រូវបានកំណត់ដោយកំណត់គំរូនៃលទ្ធផលហានិភ័យដែលអាចកើតមានឡើងនៅចំណុចពេលវេលាផ្សេងៗ ដោយ ប្រើសេណារីយ៉ូ និងវិធីសាស្ត្រស្ថិតិ។ ធនាគារបានអនុវត្តកត្តាបម្លែងឥណទាន Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្លះក្រៅតារាងតុល្យការ។

ដូចដែលបានពិពណ៌នាខាងលើ និងជាកម្មវត្ថុនៃការប្រើប្រាស់អតិបរមានៃ PD ដប់ពីរខែសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដំណាក់កាលទី1 ធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានសងប្រាក់ក្នុងរយៈពេលកិច្ចសន្យា អតិបរមា (រួមទាំងជម្រើសបន្ថែមរបស់អ្នកខ្ចីប្រាក់ណាមួយ) ដែលមានផលប៉ះពាល់ទៅនឹងហានិភ័យឥណទានទោះបីជាសម្រាប់ ក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទាន ក៏ដោយ ធនាគារពិចារណារយៈពេលវែងជាង។ រយៈពេល អតិបរមានៃកិច្ចសន្យាបន្តដល់កាលបរិច្ឆេទដែលធនាគារមានសិទ្ធិទាមទារការសងប្រាក់ជាមុន ឬ បញ្ចប់កិច្ចសន្យាឥណទាន ឬ ការធានា។

ការរៀបចំទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចាឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសថ្មី ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់ នោះការវាយតម្លៃត្រូវបានធ្វើឡើងថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវតែឈប់ទទួលស្គាល់ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម។

- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក មិនមានផលប៉ះពាល់ដល់ការឈប់ទទួលស្គាល់ទ្រព្យសកម្មដែល មានស្រាប់ នោះលំហូរសាច់ប្រាក់រំពឹងទុក ដែលកើតចេញពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរួមបញ្ចូល ក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក នឹងមានផលប៉ះពាល់ដល់ការឈប់ទទួលស្គាល់ទ្រព្យសកម្មដែល មានស្រាប់ នោះតម្លៃសមស្របរំពឹងទុក នៃទ្រព្យសកម្មថ្មីត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្ម ហិរញ្ញវត្ថុដែលមានស្រាប់នៅពេលឈប់ទទួលស្គាល់របស់វា។ ចំនួនទឹកប្រាក់នេះ ត្រូវបានរួមបញ្ចូលក្នុងការគណនា កង្វះសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាចាប់ពីថ្ងៃរំពឹងទុកនៃការឈប់ទទួលស្គាល់រហូតដល់កាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន

នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ បង្គរ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រាតាម FVOCI គឺឱនភាពនៃតម្លៃឥណទាន (យោងទៅ “ដំណាក់កាលទី3 ទ្រព្យសកម្មហិរញ្ញវត្ថុ”)។ ទ្រព្យសកម្មហិរញ្ញវត្ថុគឺ “ឱនភាពនៃតម្លៃ” នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលធ្វើឱ្យ មានផលប៉ះពាល់ដល់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យ ដែលអាចសង្កេតបានដូចខាង ក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អ្នកខ្ចីប្រាក់ ឬអ្នកចេញផ្សាយ។
- ការបំពានលើកិច្ចសន្យាដូចជា កាខកខានមិនសងប្រាក់ ឬព្រឹត្តិការណ៍ហួសកាលកំណត់។
- ការរៀបចំចនាឥណទាន ឬបុរេប្រទានឡើងវិញដោយធនាគារលើលក្ខខណ្ឌដែលធនាគារនឹងមិនពិចារណាផ្សេងពីនេះទេ។
- អ្នកខ្ចីប្រាក់ទំនងជានឹងធ្លាក់ក្នុងការក្ស័យធន ឬការរៀបចំផ្នែកហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ។ ឬ

- ការបាត់នៃទីផ្សារសកម្មនៃមូលបត្រ ដោយសារបញ្ហាហិរញ្ញវត្ថុ។

ឥណទាន ដែលត្រូវបានចាត់ទុកឡើងវិញដោយសារតែស្ថានភាពរបស់អ្នកខ្ចីប្រាក់យ៉ាងយឺតយ៉ាវជាងមុន ជាធម្មតាត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៃឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថា ហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលត្រូវបានកាត់បន្ថយជាសារវន្ត ហើយមិនមានស្ថានភាពផ្សេងទៀតនៃឱនភាពតម្លៃនោះទេ។

2.5.10. ការបង្ហាញសំវិធានធនលើ ECL

សំវិធានធនលើ ECL ត្រូវបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចខាងក្រោម ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលវាស់វែងបែប AmrtC ៖ ជាការកាត់បន្ថយតម្លៃយោងដុល របស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ៖ ជាទូទៅកត់ត្រាដោយឡែកជាសំវិធានធន ។

2.5.11. ការជម្រះចំណុះចេញពីបញ្ជី

ឥណទាន និងបុរេប្រទានត្រូវបានជម្រះចេញពីបញ្ជី (មួយផ្នែកឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាច ប្រមូលទ្រព្យសកម្មហិរញ្ញវត្ថុនោះបានមកវិញទាំងស្រុង ឬមួយផ្នែកណាមួយ។ នេះគឺជាករណីទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីប្រាក់ពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវជម្រះចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តចំពោះកម្រិតទ្រព្យសកម្ម នីមួយៗដាច់ដោយឡែក។

ទឹកប្រាក់ប្រមូលបានមកវិញបន្ទាប់ពីបានជម្រះចេញពីបញ្ជីហើយ ត្រូវបានបញ្ចូលទៅក្នុងខ្ទង់“ការខាតបង់ពីឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានជម្រះចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទារប្រាក់មកវិញ ដើម្បីឲ្យស្របតាមនីតិវិធីរបស់ធនាគារ ក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

2.6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើមិនជាប់កំហិតនៅធនាគារជាតិនៃកម្ពុជានិងធនាគារផ្សេងៗ ដែលមានកាលកំណត់នៅពេលកម្ពុជាដំបូង មានរយៈពេល ៣ខែឬតិចជាង ដែលអាចប្តូរជា សាច់ប្រាក់ពេលណាក៏បានដោយ មានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

2.7. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ដែលបណ្តាលមកពីការ ឱនភាពនៃតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ ដើម្បីឲ្យទ្រព្យនោះ អាចប្រើប្រាស់ក្នុងគោលដៅរបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ប្រសិនបើកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការគួរ តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះ អាចត្រូវបានវាស់វែងជាក់លាក់បានតែប៉ុណ្ណោះ។ រាល់ការ ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍ចំណេញឬខាតក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។

រំលស់ត្រូវបានគណនា តាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ដែលបានប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗ។

ទ្រព្យកំពុងសាងសង់ មិនត្រូវបានរំលស់ទេ។ អាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាន មានដូចខាងក្រោម ៖

ល.រ	ថ្នាក់	វិធីសាស្ត្ររំលស់	អាយុកាលប្រើប្រាស់	អត្រារំលស់
1	ការកែលំអរអគារ	រំលស់ថេរ	5 ឆ្នាំ	20%
2	បរិក្ខារកុំព្យូទ័រ និងការិយាល័យ	រំលស់ថេរ	5 ឆ្នាំ	20%
3	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	រំលស់ថេរ	5 ឆ្នាំ	20%
4	យានយន្ត	រំលស់ថេរ	5 ឆ្នាំ	20%

តម្លៃសំណល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្រធ្វើរំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវ ប្រសិនបើមានការប្រែប្រួលសំខាន់ៗ នៅកាលបរិច្ឆេទរបាយការណ៍ចុងក្រោយ។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន ត្រូវបានកាត់បន្ថយភ្លាមឲ្យនៅ ត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់និងតម្លៃយោង ហើយត្រូវបានកត់ត្រា នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

2.8. ភតិកិច្ចសន្យា

ធនាគារជាអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃ ថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិកិច្ចសន្យាដែរឬទេ។ កិច្ចសន្យា មួយជាភតិកិច្ចសន្យា ឬមានខ្លឹមសារជាភតិកិច្ចសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រង ការប្រើប្រាស់ ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុង រយៈពេលណាមួយជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមាន ទាំងសមាសធាតុភតិកិច្ចសន្យា និងសមាសធាតុមិនមែនភតិកិច្ចសន្យា។ ធនាគារបានបែងចែក សាច់ប្រាក់ ក្នុងកិច្ចសន្យាជាធាតុភតិកិច្ចសន្យា និងធាតុមិនមែនភតិកិច្ចសន្យា អាស្រ័យថ្លៃលម្អូលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិកិច្ចសន្យា ត្រូវបានចរចាឡើងវិញ តាមមូលដ្ឋានដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀង ភតិកិច្ចសន្យាមិនបានបណ្តាល ឲ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្ម ភតិកិច្ចសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិកិច្ចសន្យា ត្រូវបានកត់ត្រាជាទ្រព្យសកម្ម ដែលធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ (ហៅកាត់ថា "ទ្រព្យ RoU") និងជា បំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែលទ្រព្យសកម្មដែល បានជួល និងមានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិកិច្ចសន្យាត្រូវបានកត់ត្រាលើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន (Present value)។

(i) បំណុលភតិកិច្ចសន្យា

បំណុលភតិកិច្ចសន្យា មួយបញ្ចូល នូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិកិច្ចសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដក នឹងការលើកទឹកចិត្តផ្សេងៗ សម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិកិច្ចសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិកិច្ចសន្យា ត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាជាក់ស្តែងក្នុងភតិកិច្ចសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាច កំណត់បានដោយភាពងាយស្រួលនោះ ដែលត្រូវបានប្រើជាទូទៅក្នុងកិច្ចសន្យាភតិកិច្ចសន្យារបស់ធនាគារ អត្រាការប្រាក់ ប្រាក់កម្ចីបន្ថែមរបស់ភាគីអ្នកជួលត្រូវបានប្រើប្រាស់ ហើយវាគឺជាអត្រា ដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃ ប្រហាក់ប្រហែល នឹងទ្រព្យ RoU នៅក្នុងបរិយាកាស

សេដ្ឋកិច្ចស្រដៀងគ្នាជាមួយ នឹងលក្ខខណ្ឌ និងការធានា ប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចប្រើអត្រាការប្រាក់នៃប្រាក់កម្ចីរបស់ខ្លួនជាមូលដ្ឋានដំបូងរួចធ្វើ និងតកម្ម ទៅតាមលក្ខខណ្ឌផ្សេងៗ ដូចជា រយៈពេលជួល(ប្រើប្រាស់) ប្រទេស រូបិយប័ណ្ណ និងការដាក់ ទ្រព្យធានាផ្សេងៗ។ ការទូទាត់ភតិកិច្ចសន្យាត្រូវបានបែងចែករវាងប្រាក់ដើមនិងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញខាត ក្នុងរយៈពេលនៃភតិកិច្ចសន្យានោះ ដើម្បីបង្កើតការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ក្នុងកាលបរិច្ឆេទនីមួយៗ។

(ii) សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ទ្រព្យ RoU)

ទ្រព្យ RoU ត្រូវបានកត់ត្រាលើកដំបូងតាមថ្លៃដើមដែល រួមមាន៖

- ចំនួនទឹកប្រាក់ នៃបំណុលភតិកិច្ចសន្យា ដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិកិច្ចសន្យាណាមួយ ដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការ លើកទឹកចិត្តផ្សេងៗ ដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យ RoU ជាទូទៅ ត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយ ដែលខ្លីជាងគេរវាងអាយុកាល ប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារប្រាក់ដាច់អាចទិញទ្រព្យ RoU ក្នុងមូលហេតុ សមរម្យ ធនាគារត្រូវធ្វើរំលស់លើអាយុកាលរបស់ទ្រព្យសកម្មនោះ។

ការវាស់វែងបន្ទាប់នៃទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់គឺវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាល មកពីឱនភាពនៃតម្លៃបង្កប្រសិនបើមាន។

(iii) ការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិកិច្ចសន្យាដែលមានរយៈពេលខ្លី (មានកាលកំណត់ 12ខែឬតិចជាងនេះ) ឬការជួល ទ្រព្យដែលមានតម្លៃទាប ត្រូវបានកត់ត្រា ជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

2.9. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពេលពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃ ដករំលស់ បង្ក និងការខាតដែលបានបណ្តាលមកពីឱនភាពនៃតម្លៃ។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រ ដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

រំលស់ត្រូវបានគណនា ដោយប្រើវិធីសាស្ត្ររំលស់ថេរអាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាដែលមាន រយៈពេល10ឆ្នាំនៅពេលដែលទ្រព្យសកម្មមានលក្ខណៈរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យកំពុងផលិត មិនត្រូវបានកាត់រំលស់ទេ ។

ចំណាយនានាពាក់ព័ន្ធនឹងការចែករំលែកកម្មវិធីប្រព័ន្ធកុំព្យូទ័រត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលប្រតិបត្តិការ នោះបានកើតឡើង។

2.10. ឱនភាពនៃតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់លើ ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាង តម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើ អត្រាការប្រាក់មុនបង្កពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតា បង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើត សាច់ប្រាក់។

ការខាតបង់លើឱនភាព នៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតា បង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើត សាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុង ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់ លើឱនភាពនៃតម្លៃដែលទទួលស្គាល់ ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាគឺមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការ

ខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃ ប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជាសមកវិញ ត្រឹមតម្លៃតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

2.11. ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុ វាស់វែងតាមបែប AmrtC ត្រូវបានកត់ត្រាក្នុងគណនី « ចំណូលការប្រាក់ » និង « ចំណាយការប្រាក់ » ក្នុងរបាយការណ៍ចំណេញឬខាត ដោយប្រើវិធានការប្រាក់ប្រសិទ្ធភាព (Effective Interest Rate Method ហៅកាត់ថា វិធាន EIR) ។

វិធាន EIR គឺជាវិធីសាស្ត្រគណនា AmrtC របស់ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុមួយ និងដោយបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់លើរយៈពេលដែលពាក់ព័ន្ធ ។ EIR គឺជាអត្រា ដែលធ្វើអប្បបរមាជាក់លាក់ លើការទូទាត់ ឬទទួលសាច់ប្រាក់ព្យាករណ៍នៅពេលអនាគត ក្នុងអាយុកាលប៉ាន់ស្មាន របស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាង ទៅតាមការគួរ ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យ សកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។ នៅពេលគណនា EIR ធនាគារបានកត់ត្រារាល់លក្ខខណ្ឌ ក្នុងកិច្ចសន្យាទាំងអស់នៃ ឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍ មួយ ហើយវាជាផ្នែកមួយ នៃ EIR ប៉ុន្តែមិនមែនជាការខាតឥណទាន នៅពេលអនាគតទេ ។

ចំណូលការប្រាក់ ត្រូវបានគណនា តាមវិធាន EIR ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial asset- POCI) ដែល EIR សម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានឱនភាពនៃតម្លៃមួយផ្នែកធំ (ឬ «ដំណាក់កាលទី 3») ដែលចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើ EIR ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនលើ ECL) ។

2.12. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ច ប្រយោលនៅពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមាន លំហូរចេញនៃផលប្រយោជន៍សេដ្ឋកិច្ចរបស់ធនាគារ ក្នុងការទូទាត់កាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មាន លក្ខណៈជាសារវន្ត សំវិធានធន ធនាគារធ្វើអប្បបរមាលំហូរសាច់ប្រាក់ ដែលរំពឹងទុក ថានឹងត្រូវទូទាត់នៅពេលអនាគត ដោយអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំង ពីការប៉ាន់ស្មាន នៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យ ជាក់លាក់ចំពោះបំណុលនោះ ។ អប្បបរមា ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន ។

2.13. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និង ពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញ ត្រូវបាន ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញឬខាត លើកលែងតែពន្ធនេះទាក់ទងនឹងធាតុ ដែលត្រូវទទួលស្គាល់ដោយ ផ្ទាល់នៅក្នុង មូលធន ឬ លទ្ធផលលម្អិតផ្សេងៗ។

ធនាគារកំណត់ថា ការប្រាក់ និងការដាក់ពិន័យ ទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណែកស្រាយពន្ធ មិនច្បាស់លាស់ មិនបានបំពេញនិយមន័យ នៃពន្ធលើប្រាក់ចំណេញ ដូច្នេះវាត្រូវបានកត់ត្រាយោងតាម *CIAS 37 ស្តីពី សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព* ហើយត្រូវបានកត់ត្រា ជាចំណាយនៅក្នុង “ចំណាយផ្សេងៗ” និងនៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬកត់ត្រាដោយផ្ទាល់នៅក្នុងមូលធន។

(ក) ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ ឬត្រូវទទួលលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តនៅកាលបរិច្ឆេទរបាយការណ៍ ហើយធ្វើនិយ័តកម្មជាមួយបំណុលពន្ធ ពីកាលរឹមបរិច្ឆេទមុនៗ ។

(ខ) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ ដោយផ្អែកលើភាពល្អប្រែប្រួលនៃ អាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (គិតតាមក្បួនគណនេយ្យ) និងតម្លៃយោងសម្រាប់គិតតាមច្បាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទានបានប្រើប្រាស់ និងភាពល្អប្រែប្រួលនៃអាសន្នដែល អាចកាត់កងបាន ត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាព ល្អប្រែប្រួលនៃអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យជាដាច់ខាតលើកាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយ ក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះ ត្រូវបាន កត់ត្រាប

ប្រកាសករិញ្ញ នៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត មានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថា នឹងត្រូវប្រើចំពោះភាពល្អប្រែប្រួលនៃអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរបាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាន នូវតម្លៃយោង របស់ទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងគ្នាបាន ក្នុងករណីវាបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

2.14. អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុក ថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើ ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ច ប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមក ហើយដោយ និយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

2.15. ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយ កាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធរួច ។

2.16. ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវគណនាសំវិធានធនតាមច្បាប់អនុលោមទៅតាមធនាគារជាតិ នៃកម្ពុជា៖

- ប្រកាសលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ 2017 ស្តីពី « ចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនលើអ៊ុយភែរមិន »
- សភាចៅណែនាំលេខ ធ7-018-001ស.រ.ច.ណ ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពី «ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយភែរមិន» និង
- សភាចៅណែនាំលេខ ធ7-021-002ស.រ.ច.ណ ចុះថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2021 ស្តីពី « កាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ » ។

ប្រសិនបើសវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងឱនភាពនៃតម្លៃបង្ក ផ្អែកតាម CIFRS នោះ «ការបំពេញបន្ថែម - topping up» នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន ។ បន្ទាប់មកទុនបម្រុងត្រូវបានកត់ត្រាទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬទាបជាងឱនភាពនៃតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានកម្រិតទុកមួយឡើយ ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតអោយរូបបញ្ចូល នៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ ។

3 ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មត ដោយគិតទៅលើអនាគតកាល ។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មាន កម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។

ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មគួរឱ្យកត់សម្គាល់ចំពោះតម្លៃ យោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទបន្ទាប់ ត្រូវបានបង្ហាញដូចខាងក្រោម។

3.1. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើង ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ ដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- **កំណត់សម្គាល់ 2.5.2 ៖** ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះ ត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) លើចំនួនប្រាក់ដើមដែលនៅសល់។
- **កំណត់សម្គាល់ 2.5.9 ៖** ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រ សម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន "ECL" និងការជ្រើសរើស និងការអនុម័ត លើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

3.2. ការសន្មត និងការប៉ាន់ស្មានភាពមិនច្បាស់លាស់

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មតនិងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចនឹងធ្វើមាន និយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុង កំណត់សម្គាល់ដូចខាងក្រោម៖

- **កំណត់សម្គាល់ 2.5.9 ៖** ឱនភាព នៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុ ទៅក្នុងគំរូនៃការវាស់វែងលើ ECL រួមទាំងការបញ្ចូលព័ត៌មាន នៃការប្រមើលនាពេលអនាគត ។
- **កំណត់សម្គាល់ 2.5.8 ៖** ការកំណត់លើតម្លៃសមស្រប នៃឧបករណ៍ហិរញ្ញវត្ថុ ដែលមានធាតុចូល មិនអាចអង្កេតបានជាសារវន្ត ។
- **កំណត់សម្គាល់ 22(ត) ៖** ការទទួលស្គាល់និងវាស់វែងយថាភាព៖ ការសន្មតសំខាន់ៗស្តីពីភរិយភាព និងទំហំ នៃធនធានដែលនឹងហូរចេញ ។

4 សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	800,160	3,294	1,026,082	4,180
ប្រាក់រៀល	207,778	856	49,932	204
	1,007,938	4,150	1,076,014	4,384

5 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
គណនីចរន្ត	7,204,887	29,663	5,106,577	20,804
	7,204,887	29,663	5,106,577	20,804

គណនីចរន្តគឺជាគណនីមិនទទួលបានការប្រាក់ទេ។

មិនមានសំវិធានធនខាតបង់បណ្តាលមកពីឱនភាពនៃតម្លៃ ត្រូវបានធ្វើឡើងធៀបនឹងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា នោះទេ ដោយសារធនាគារកំណត់ថា ហានិភ័យឥណទានលើហ្វូស៊ីលីធីនេះ គឺមានកម្រិតទាប។

6 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ធនាគារក្នុងស្រុក				
គណនីចរន្ត	5,241,669	21,580	18,182,022	74,074
គណនីសន្សំ	3,278	13	10,784	44
គណនីមានកាលកំណត់	95,000,000	391,115	83,000,000	338,142
សរុបប្រាក់ដើម	100,244,947	412,708	101,192,806	412,260
ការប្រាក់បង្គរត្រូវទទួល	2,083,808	8,579	1,671,933	6,811
ទឹកប្រាក់ដុល	102,328,755	421,287	102,864,739	419,071
ដក៖ សំវិធានធនលើ ECL	(588,132)	(2,421)	(471,604)	(1,921)
ចំនួនសុទ្ធ	101,740,623	418,866	102,393,135	417,150

បម្រែបម្រួលនៃសិទ្ធិធនធានលើ ECL ក្នុងអំឡុងកាលបរិច្ឆេទមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ថ្ងៃទី 1 ខែមករា	471,604	1,921	338,359	1,369
បន្ថែមក្នុងឆ្នាំ	116,528	477	133,245	542
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	23	-	10
ថ្ងៃទី 31 ខែធ្នូ	588,132	2,421	471,604	1,921

តួលេខសរុបប្រាក់ដើមខាងលើត្រូវបានវិភាគដូចខាងក្រោម ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ក. តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	97,599,533	401,817	100,600,133	409,845
ប្រាក់រៀល	2,645,414	10,891	592,673	2,415
	100,244,947	412,708	101,192,806	412,260
ខ. តាមកាលកំណត់				
ក្នុងរយៈពេល 1 ខែ	7,244,947	29,827	18,192,806	74,118
> 1 ទៅ 3 ខែ	12,000,000	49,404	20,000,000	81,480
> 3 ទៅ 6 ខែ	40,000,000	164,680	38,500,000	156,849
> 6 ទៅ 12 ខែ	41,000,000	168,797	24,500,000	99,813
	100,244,947	412,708	101,192,806	412,260
គ. តាមអត្រាការប្រាក់ (ក្នុង 1 ឆ្នាំ)				
គណនីចរន្ត	0.00% to 3.00%		0.00% to 1.00%	
គណនីសន្សំ	0.00% to 1.00%		0.00% to 1.00%	
គណនីមានកាលកំណត់	3.20% to 7.50%		3.00% to 4.80%	

7 ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ប្រាក់បម្រុងកាតព្វកិច្ច (ក)	4,199,174	17,288	2,554,001	10,405
ប្រាក់តម្កល់ធានាលើដើមទុន (ខ)	10,000,000	41,170	10,000,000	40,740
	14,199,174	58,458	12,554,001	51,145

(ក) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 7% (ឆ្នាំ 2021: 7%) នៃប្រាក់បញ្ញើ របស់អតិថិជន និងប្រាក់កម្ចីជា ប្រាក់រៀលនិងជាប្រាក់ប័ណ្ណផ្សេងៗ។ ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់ អតិថិជន និងប្រាក់កម្ចី មិនមានការប្រាក់ទេ។

នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ7-020-230 ប្រ.ក ស្តីពីប្រាក់បម្រុង កាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់ កម្ចីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ប្រកាសនេះមានគោលដៅប្រើប្រាស់ សម្រាប់ប្រាក់បម្រុងកាតព្វកិច្ចសម្រាប់ជាឧបករណ៍ក្នុងការអនុវត្តគោល នយោបាយរូបិយវត្ថុរបស់ធនាគារជាតិ នៃកម្ពុជា និងដើម្បីផ្តល់សន្ទនីយភាពបន្ថែមដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ពី ជំងឺកូវីដ-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ច នៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិ នៃ កម្ពុជា ស្មើនឹងអត្រា 7% ចំពោះរូបិយវត្ថុជាតិ និង រូបិយប័ណ្ណ។

នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2023 ធនាគារជាតិ នៃ កម្ពុជា បាននិករណ៍ ប្រកាសលេខ ធ7-020-230 ប្រ.ក ខាងលើ និង ចេញប្រកាសថ្មី លេខ ធ7-023-005 ប្រ.ក ដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតម្កល់ប្រាក់បម្រុង កាតព្វកិច្ច នៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិ នៃកម្ពុជា ដូចខាងក្រោម៖

- សម្រាប់រូបិយវត្ថុជាតិ (ប្រាក់រៀល)
 - ប្រាក់បម្រុងកាតព្វកិច្ចត្រូវបន្តរក្សានៅ 7%។
- សម្រាប់រូបិយប័ណ្ណ (ក្រៅពីប្រាក់រៀល)
 - ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 9%។
 - ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2024 តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 12.5%។

(ខ) ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសលេខ ធ7-01-136 ប្រ.ក ចុះថ្ងៃទី 15 ខែតុលា ឆ្នាំ 2001 ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពី “ប្រាក់តម្កល់ធានាលើដើមទុន” តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន 10% នៃដើមទុនចុះបញ្ជីរបស់ធនាគារជាប្រាក់ តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ ប្រតិបត្តិការ អាជីវកម្ម របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

ប្រាក់តម្កល់នេះ ទទួលបានការប្រាក់អត្រា 1.19% (ឆ្នាំ 2021: 0.04% ក្នុងមួយឆ្នាំ)។

8 ឥណទានអតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ឥណទានមានកាលកំណត់	21,815,594	89,815	6,217,706	25,331
ការប្រាក់បង្កត្រូវទទួល	55,067	227	5,686	23
កម្រៃសេវាឥណទានមិនទាន់ទទួលស្គាល់	(182,450)	(751)	(76,883)	(313)
និយ័តកម្មលើឥណទានដល់បុគ្គលិកដែលមានអត្រាទាបជាងទីផ្សារ	(44,249)	(182)	-	-
ទឹកប្រាក់ដុល	21,643,962	89,109	6,146,509	25,041
ដក៖ សំវិធានធន ECL	(51,396)	(212)	(5,477)	(22)
ទឹកប្រាក់សុទ្ធ	21,592,566	88,897	6,141,032	25,019

បម្រែបម្រួលនៃសំវិធានធនលើ ECL សម្រាប់ឥណទានអតិថិជន ក្នុងអំឡុងពេលបរិច្ឆេទមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ថ្ងៃទី 1 ខែមករា	5,477	22	-	-
បន្ថែមក្នុងឆ្នាំ	45,919	188	5,477	22
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	2	-	-
ថ្ងៃទី 31 ខែធ្នូ	51,396	212	5,477	22

ចំនួនឥណទានមានកាលកំណត់ខាងលើ ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទរូបិយប័ណ្ណ	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ប្រាក់ដុល្លារអាមេរិក	18,258,078	75,169	5,223,597	21,281
ប្រាក់រៀល	3,557,516	14,646	994,109	4,050
	21,815,594	89,815	6,217,706	25,331

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ខ. តាមកាលកំណត់				
ក្នុងរយៈពេល 1 ខែ	219,660	904	3,231	13
> 1 ទៅ 3 ខែ	474,889	1,955	6,520	27
> 3 ទៅ 6 ខែ	791,169	3,257	9,928	41
> 6 ទៅ 12 ខែ	1,702,153	7,008	489,539	1,994
> 1ឆ្នាំ ទៅ 5 ឆ្នាំ	8,736,555	35,968	4,753,890	19,367
> 5 ឆ្នាំ	9,891,168	40,723	954,598	3,889
	21,815,594	89,815	6,217,706	25,331
គ. តាមស្ថានភាពនិវាសនដ្ឋាន				
និវាសនជន	21,815,594	89,815	6,217,706	25,331
	21,815,594	89,815	6,217,706	25,331
ឃ. តាមសម្ព័ន្ធព្យាបាល				
មិនមែនសម្ព័ន្ធព្យាបាល	21,547,315	88,710	6,217,706	25,331
សម្ព័ន្ធព្យាបាល	268,279	1,105	-	-
	21,815,594	89,815	6,217,706	25,331
ង. តាមហានិភ័យ				
ហានិភ័យមិនធំ	21,815,594	89,815	6,217,706	25,331
	21,815,594	89,815	6,217,706	25,331
ច. តាមការធានា				
មានការធានា	21,815,594	89,815	6,217,706	25,331
	21,815,594	89,815	6,217,706	25,331
ឆ. តាមចំណាត់ថ្នាក់				
ស្តង់ដារ	21,815,594	89,815	6,217,706	25,331
	21,815,594	89,815	6,217,706	25,331

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ជ. តាមវិស័យអាជីវកម្ម				
ផលិតកម្ម	4,863,743	20,024	503,191	2,050
លក់ដុំ	1,873,854	7,714	223,597	911
លក់រាយ	2,622,721	10,798	-	-
សណ្ឋាគារ និងភោជនីយដ្ឋាន	1,311,530	5,400	-	-
អចលនទ្រព្យ	9,292,218	38,256	5,000,000	20,370
ផ្សេងៗ	1,851,528	7,623	490,918	2,000
	21,815,594	89,815	6,217,706	25,331
ឈ. តាមអត្រាការប្រាក់ (ក្នុង 1 ឆ្នាំ)				
ឥណទានមានកាលកំណត់	5.00% to 11.00%		7.00% to 8.00%	

9 មូលបត្រសាជីវកម្ម

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
មូលបត្រសាជីវកម្ម	10,000,000	41,170	-	-
ការប្រាក់បង្គរត្រូវទទួល	524,384	2,159	-	-
ទឹកប្រាក់ដុល	10,524,384	43,329	-	-
ដក៖ សំវិធានធនលើ ECL	(128,503)	(529)	-	-
ទឹកប្រាក់សុទ្ធ	10,395,881	42,800	-	-

នាថ្ងៃទី 14 ខែមករា ឆ្នាំ 2022 ធនាគារបានចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា សម្រាប់គម្រោង អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ដែលជាទឹកប្រាក់ចំនួន 10,000,000 ដុល្លារអាមេរិកជាមួយធនាគារខេមបូឌាអ៊ែរផែត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd ដែលជាភាគីបោះផ្សាយសញ្ញាបណ្ណ មាន បុគ្គលធានា) និងធនាគារ អូធើស៊ី ខេមបូឌា អ៊ិនវេសមិន ខបអិសស៊ិន (Overseas Cambodian Investment Corporation Ltd ដែលជាភាគីធានាសញ្ញាបណ្ណមានបុគ្គលធានា) ។

សញ្ញាបណ្ណនេះមានកាលកំណត់រយៈពេល 3 ឆ្នាំដែលនឹងផុតកាលកំណត់នៅថ្ងៃទី 17 ខែមករា ឆ្នាំ 2025 និងមាន អត្រាការប្រាក់ 5.5% ក្នុងមួយឆ្នាំ។

បម្រែបម្រួលសំវិធានធនលើ ECL នៃការវិនិយោគមូលបត្រ ក្នុងអំឡុងកាលិយបរិច្ឆេទ មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ថ្ងៃទី 1 ខែមករា	-	-	-	-
បន្ថែមក្នុងឆ្នាំ	128,503	525	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	4	-	-
ថ្ងៃទី 31 ខែធ្នូ	128,503	529	-	-

10 ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការជួសជុល ការិយាល័យ	បរិក្ខារ ការិយាល័យ	បរិក្ខារ កុំព្យូទ័រ	សង្ហារម្ភ និង គ្រឿងបំពាក់	យានយន្ត	ទ្រព្យកំពុង ផលិត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់ សម្គាល់ 2.4.គ)
ឆ្នាំ 2022								
ថ្ងៃដើម								
ថ្ងៃទី 1 ខែ មករា	2,774	108,004	313,291	66,274	228,000	3,400	721,743	2,940
ការទិញបន្ថែម	2,000	1,920	20,978	2,382	-	266,642	293,922	1,201
ការផ្ទេរ	21,838	-	46,354	-	-	(68,192)	-	-
ការលុបចោល	-	-	(3,071)	-	-	-	(3,071)	(13)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	41
ថ្ងៃទី 31 ខែ ធ្នូ	26,612	109,924	377,552	68,656	228,000	201,850	1,012,594	4,169
ដក៖ រំលស់បង្គរ								
ថ្ងៃទី 1 ខែមករា	324	12,298	37,093	11,772	102,600	-	164,087	668
រំលស់សម្រាប់ការិយបរិច្ឆេទ	1,349	21,784	66,423	13,399	45,600	-	148,555	607
ការលុបចោល	-	-	(790)	-	-	-	(790)	(3)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	12
ថ្ងៃទី 31 ខែធ្នូ	1,673	34,082	102,726	25,171	148,200	-	311,852	1,284
តម្លៃយោង ថ្ងៃទី 31 ខែ ធ្នូ	24,939	75,842	274,826	43,485	79,800	201,850	700,742	2,885

បទដ្ឋានពាណិជ្ជ លេខប្រា ២.ក | របាយការណ៍ប្រចាំឆ្នាំ 2022

	ការជួសជុល ការិយាល័យ	បរិក្ខារ ការិយាល័យ	បរិក្ខារ កុំព្យូទ័រ	សង្ហារឹម និង គ្រឿងបំពាក់	យានយន្ត	ទ្រព្យកំពុង ផលិត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់ សម្គាល់ 2.4.គ)
ឆ្នាំ 2021								
ថ្លៃដើម								
ថ្ងៃទី 1 ខែ មករា	-	4,285	11,000	21,342	228,000	156,994	421,621	1,705
ការទិញបន្ថែម	2,774	40,169	22,523	11,230	-	229,036	305,732	1,244
ការផ្ទេរ	-	63,550	279,768	33,702	-	(377,020)	-	-
និយ័តកម្ម	-	-	-	-	-	(5,610)	(5,610)	(23)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	14
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	2,774	108,004	313,291	66,274	228,000	3,400	721,743	2,940
ដក៖ រំលស់បង្គរ								
ថ្ងៃទី 1 ខែ មករា	-	(712)	(733)	(2,958)	(57,000)	-	(61,403)	(248)
រំលស់	(324)	(11,586)	(36,360)	(8,814)	(45,600)	-	(102,684)	(418)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(2)
ថ្ងៃទី 31 ខែ ធ្នូ	(324)	(12,298)	(37,093)	(11,772)	(102,600)	-	(164,087)	(668)
តម្លៃយោង ថ្ងៃទី 31 ខែ ធ្នូ	2,450	95,706	276,198	54,502	125,400	3,400	557,656	2,272

11 សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
អគារការិយាល័យ				
ថ្លៃដើម				
ថ្ងៃទី 1 ខែ មករា	1,323,312	5,391	-	-
ការទិញបន្ថែម	-	-	1,323,312	5,383
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	57	-	8
ថ្ងៃទី 31 ខែ ធ្នូ	1,323,312	5,448	1,323,312	5,391
ដក៖ រំលស់បង្គរ				
ថ្ងៃទី 1 ខែ មករា	178,138	726	-	-
រំលស់	305,380	1,248	178,138	725
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	17	-	1
ថ្ងៃទី 31 ខែ ធ្នូ	483,518	1,991	178,138	726
តម្លៃយោង ថ្ងៃទី 31 ខែ ធ្នូ	839,794	3,457	1,145,174	4,665

12 ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ទ្រព្យកំពុងផលិត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប លានរៀល (កំណត់សម្គាល់ 2.4.គ)
ឆ្នាំ 2022				
ថ្ងៃដើម				
ថ្ងៃទី 1 ខែមករា	-	480,000	480,000	1,956
ការទិញបន្ថែម	-	305,453	305,453	1,249
ការផ្ទេរ	560,261	(560,261)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	29
ថ្ងៃទី 31 ខែធ្នូ	560,261	225,192	785,453	3,234
ដក៖ រំលស់បង្គរ				
ថ្ងៃទី 1 ខែមករា	-	-	-	-
រំលស់សម្រាប់ការិយបរិច្ឆេទ	39,090	-	39,090	160
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	1
ថ្ងៃទី 31 ខែធ្នូ	39,090	-	39,090	161
តម្លៃយោងថ្ងៃទី 31 ខែធ្នូ	521,171	225,192	746,363	3,073

ទ្រព្យសកម្មអរូបី នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 រួមមានទ្រព្យកំពុងផលិត ជាទឹកប្រាក់ចំនួន 480,000 ដុល្លារអាមេរិក ដែលធនាគារបានបង់ជាដំណាក់កាលទៅឲ្យអ្នកផ្គត់ផ្គង់។

13 ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
គណនីចរន្ត	420,368	1,731	495,327	2,018
គណនីសន្សំ	54,786,577	225,556	27,680,934	112,772
ប្រាក់បញ្ញើមានកាលកំណត់	120,000	494	-	-
ប្រាក់ដើមសរុប	55,326,945	227,781	28,176,261	114,790
ការប្រាក់បង្គរត្រូវសង	9,223	38	4,120	17
	55,336,168	227,819	28,180,381	114,807

តួលេខប្រាក់ដើមសរុបខាងលើ ត្រូវបានវិភាគដូចខាងក្រោម ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ក. តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	55,179,311	227,173	27,688,659	112,804
ប្រាក់រៀល	147,634	608	487,602	1,986
	55,326,945	227,781	28,176,261	114,790
ខ. តាមកាលកំណត់				
ក្នុងរយៈពេល 1 ខែ	55,206,945	227,287	28,176,261	114,790
> 6 ទៅ 12 ខែ	120,000	494	-	-
	55,326,945	227,781	28,176,261	114,790
គ. តាមស្ថានភាពនិវាសនដ្ឋាន				
និវាសនជន	11,788,234	48,532	2,610,140	10,634
អនិវាសនជន	43,538,711	179,249	25,566,121	104,156
	55,326,945	227,781	28,176,261	114,790
ឃ. តាមទំនាក់ទំនង				
មិនមែនសម្ព័ន្ធព្យាតិ	34,619,319	142,528	23,365,214	95,190
សម្ព័ន្ធព្យាតិ	20,707,626	85,253	4,811,047	19,600
	55,326,945	227,781	28,176,261	114,790
ង. តាមអត្រាការប្រាក់ (ក្នុង 1 ឆ្នាំ)				
គណនីចរន្ត	0.00%		0.00%	
គណនីសន្សំ	0.10% to 0.20%		0.10% to 0.20%	
ប្រាក់បញ្ញើមានកាលកំណត់	0.75% to 4.50%		N/A	

14 បំណុលភតិសន្យា

	2022			2021		
	កិច្ចសន្យាលំហូរសាច់ប្រាក់	ការប្រាក់ចំណូល	តម្លៃយោងសុទ្ធ	កិច្ចសន្យាលំហូរសាច់ប្រាក់	ការប្រាក់ចំណូល	តម្លៃយោងសុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ផុតកាលកំណត់						
ឆ្នាំទី 1	360,000	(58,069)	301,931	360,000	(81,219)	278,781
ឆ្នាំទី 2	360,000	(32,996)	327,004	360,000	(58,069)	301,931
ឆ្នាំទី 3	270,000	(7,046)	262,954	360,000	(32,996)	327,004
ឆ្នាំទី 4	-	-	-	270,000	(7,046)	262,954
ឆ្នាំទី 5	-	-	-	-	-	-
បន្ទាប់ពីឆ្នាំទី 5	-	-	-	-	-	-
សរុប (ជាដុល្លារអាមេរិក)	990,000	(98,111)	891,889	1,350,000	(179,330)	1,170,670
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	4,076	(404)	3,672	5,500	(731)	4,770

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
បម្រែបម្រួលនៃបំណុលភតិសន្យា				
ថ្ងៃទី 1 ខែមករា	1,170,670	4,770	-	-
ការបន្ថែម	-	-	1,323,313	5,383
ចំណាយការប្រាក់	81,219	332	57,357	233
ការបង់ការប្រាក់	(81,219)	(332)	(57,357)	(233)
ចំណែកប្រាក់ដើមនៃការទូទាត់ភតិសន្យា	(278,781)	(1,139)	(152,643)	(621)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	41	-	8
ថ្ងៃទី 31 ខែធ្នូ	891,889	3,672	1,170,670	4,770
ទឹកប្រាក់បានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត៖				
ចំណាយការប្រាក់លើបំណុលភតិសន្យា	81,219	332	57,357	233
ភតិសន្យារយៈពេលខ្លី និងទ្រព្យសកម្ម ដែលមានតម្លៃទាប	8,068	33	16,510	67
សរុបទឹកប្រាក់បានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត៖	89,287	365	73,867	300
ទឹកប្រាក់បានកត់ត្រាក្នុងរបាយការណ៍លំហូរសាច់ប្រាក់				
ការទូទាត់ភតិសន្យាសរុប	360,000	1,471	210,000	854
ភតិសន្យារយៈពេលខ្លី ឬទ្រព្យសកម្ម ដែលមានតម្លៃទាប	8,068	33	16,510	67
សរុបទឹកប្រាក់បានកត់ត្រាក្នុងរបាយការណ៍លំហូរសាច់ប្រាក់	368,068	1,504	226,510	921

15 សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ

ការផ្ទៀងផ្ទាត់សំវិធានធនលើ ECL នៃខ្ទង់ក្រៅតារាងតុល្យការ (សូមមើល កំណត់សម្គាល់ 23(ក)) មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)
ថ្ងៃទី1 ខែមករា	1,056	4	-	-
ការបន្ថែម/(បន្ថយ)ក្នុងឆ្នាំ	(468)	(2)	1,056	4
ថ្ងៃទី31 ខែធ្នូ	588	2	1,056	4

16 ដើមទុន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021 និងឆ្នាំ 2022			
	% នៃភាគហ៊ុន កាន់កាប់	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	ទឹកប្រាក់ លានរៀល (កំណត់សម្គាល់2.4.គ)
1. អ្នកឧកញ៉ា លី យុនថៃ	51%	51,000	51,000,000	204,000
2. លោក Chen Cheng Ku	7%	7,000	7,000,000	28,000
3. លោក Chen Ching Feng	7%	7,000	7,000,000	28,000
4. លោក Huang Jui Cheng	7%	7,000	7,000,000	28,000
5. លោក Wei Chien Hua	7%	7,000	7,000,000	28,000
6. លោក Hsiao Ching Yang	7%	7,000	7,000,000	28,000
7. លោក Hsieh Chin Mu	7%	7,000	7,000,000	28,000
8. លោក Chien Kun Cheng	7%	7,000	7,000,000	28,000
	100%	100,000	100,000,000	400,000

តម្លៃចារឹកក្នុងមួយភាគហ៊ុន ស្មើ 1,000 ដុល្លារអាមេរិក ។ ភាគហ៊ុនចុះបញ្ជីទាំងអស់ចំនួន 100,000 ត្រូវបានបង់ប្រាក់ពេញលេញ។ ដើមទុនចុះបញ្ជីជាប្រាក់ដុល្លារអាមេរិក ត្រូវបកប្រែជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,000 រៀល ។

17 ចំណូលការប្រាក់

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ឥណទានអតិថិជន	1,020,012	4,169	108,514	442
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	36,734	150	4,992	20
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	3,688,779	15,076	3,048,510	12,401
មូលបត្រវិនិយោគ	524,384	2,143	-	-
	5,269,909	21,538	3,162,016	12,863

18 ចំណាយការប្រាក់

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ប្រាក់បញ្ញើអតិថិជន	67,295	275	18,274	75
បំណុលភតិសន្យា	81,219	332	57,357	233
	148,514	607	75,631	308

19 ខាតពីការខិនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	116,528	476	133,245	542
ឥណទានអតិថិជន	45,919	188	5,477	22
ធាតុក្រៅតារាងតុល្យការ	(468)	(2)	1,056	4
មូលបត្រវិនិយោគ	128,503	525	-	-
	290,482	1,187	139,778	568

20 ចំណាយបុគ្គលិក

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	884,175	3,614	822,486	3,346
កម្រៃក្រុមប្រឹក្សាភិបាល (កំណត់សម្គាល់ 24 (គ))	360,000	1,471	360,000	1,464
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	108,866	445	133,008	541
ប្រាក់បំណាច់អតីតភាពការងារ	52,311	214	52,995	216
អត្ថប្រយោជន៍បុគ្គលិក	23,790	97	60,321	245
ចំណាយបណ្តុះបណ្តាលបុគ្គលិក	12,665	52	1,259	5
ផ្សេងៗ	63,247	258	54,721	223
	1,505,054	6,151	1,484,790	6,040

21 ចំណាយប្រតិបត្តិការផ្សេងៗ

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ចំណាយពន្ធផ្សេងៗ	172,225	704	176,393	718
ចំណាយទីផ្សារ	38,407	157	91,838	374
កម្រៃអាជ្ញាបណ្ណ	65,168	266	66,220	269
ចំណាយវិជ្ជាជីវៈ	83,630	342	55,865	227
ចំណាយលើការជួល និងទឹកភ្លើង	64,982	266	45,707	186
ចំណាយសម្ភារៈការិយាល័យ	21,583	88	28,402	116
ចំណាយទំនាក់ទំនង	37,949	155	17,891	73
ចំណាយធ្វើដំណើរ និងកម្សាន្ត	12,633	52	8,872	36
ចំណាយការចុះបញ្ជី	2,243	9	7,034	29
ចំណាយជួសជុល និងថែទាំ	32,251	132	514	2
ផ្សេងៗ	64,078	261	27,466	111
	595,149	2,432	526,202	2,141

22 ពន្ធលើប្រាក់ចំណេញ

អនុលោមតាមបទប្បញ្ញត្តិពន្ធដារកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញនូវអត្រាពន្ធ 20% នៃចំណូលជាប់ពន្ធ ឬ ពន្ធអប្បបរមា 1% នៃ ផលបរបរដោយរូបបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម ទៅតាមចំនួនមួយណាដែលច្រើនជាង ។

(ក) ចំណាយពន្ធលើប្រាក់ចំណេញ

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	569,219	2,326	211,047	859
ពន្ធពន្យារ	(77,429)	(316)	(24,338)	(99)
	491,790	2,010	186,709	760

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធដូរការ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណេញ ក្នុង របាយការណ៍ចំណេញ ឬខាត មានបង្ហាញដូចខាងក្រោម ៖

	2022			2021		
	%	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)	%	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)
ប្រាក់ចំណេញមុនបង់ពន្ធ		2,242,520	9,166		654,917	2,665
ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធដូរការ	20	448,504	1,833	20	130,983	533
ចំណាយមិនអាចកាត់កងបាន	2	43,286	177	9	55,726	227
ចំណាយពន្ធលើប្រាក់ចំណេញ	22	491,790	2,010	29	186,709	760

(ខ) មំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2022		2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)
ថ្ងៃទី១ ខែមករា	169,991	693	(10,278)	(42)
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	569,219	2,326	211,047	859
ពន្ធលើប្រាក់ចំណេញបានបង់	(216,314)	(884)	(30,778)	(125)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	18	-	1
ថ្ងៃទី៣១ ខែធ្នូ	522,896	2,153	169,991	693

(គ) ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ពន្ធពន្យារជាទ្រព្យសកម្ម	200,632	826	116,103	473
ពន្ធពន្យារជាបំណុល	(41,227)	(170)	(34,127)	(139)
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	159,405	656	81,976	334

ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម ត្រូវបានរៀបចំឡើង និងមានធាតុដូចខាងក្រោម៖

	ខាតពីការថយ	រំលស់តាម	ចំណូលដែល		សរុប
	ចុះតម្លៃ	ច្បាប់សារពើពន្ធ	មិនទាន់ទទួល	ភតិសន្យា	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឆ្នាំ 2022					
ថ្ងៃទី 1 ខែ មករា	95,628	(34,127)	15,377	5,098	81,976
កត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត	58,096	(7,100)	21,113	5,320	77,429
ថ្ងៃទី 31 ខែ ធ្នូ	153,724	(41,227)	36,490	10,418	159,405
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	633	(170)	150	43	656
ឆ្នាំ 2021					
ថ្ងៃទី 1 ខែ មករា	67,672	(10,033)	-	-	57,639
កត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត	27,956	(24,094)	15,377	5,098	24,338
ថ្ងៃទី 31 ខែ ធ្នូ	95,628	(34,127)	15,377	5,098	81,976
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	389	(139)	63	21	334

(ឃ) យថាភាពពន្ធដារ

នៅថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2022 ធនាគារទទួលបានលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារស្តីពីការធ្វើសវនកម្មពន្ធ ពេញលេញសម្រាប់ ការិយបរិច្ឆេទពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021 ។ គិតត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍នេះ សវនកម្មពន្ធពេញលេញ គឺកំពុង បន្តនៅឡើយ។

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរ នាកាលបរិច្ឆេទរបាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃ បទប្បញ្ញត្តិពន្ធដារ។ ធនាគារកត់ត្រាសំវិធានធនទៅតាមភាព សមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលធនាគាររំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយ លើចំនួនបំណុលពន្ធនឹងធ្វើ ឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុង ក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យ ទឹកប្រាក់ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

23 កិច្ចសន្យា

(ក) កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាទាញប្រាក់បញ្ញើ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
កិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់	500,000	2,059	2,400,000	9,778
	500,000	2,059	2,400,000	9,778

(ខ) កិច្ចសន្យាកតិសន្យាប្រតិបត្តិ

កិច្ចសន្យាកតិសន្យាប្រតិបត្តិកពីភតិសន្យារយៈពេលខ្លី និងភតិសន្យាដែលមានតម្លៃទាប ដែលត្រូវបានលើកលែងពីការទទួលស្គាល់បំណុលភតិសន្យា គឺមិនមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះកិច្ចសន្យាកតិសន្យាគឺមិនត្រូវបានបង្ហាញទេ។

(គ) កិច្ចសន្យាដើមទុន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	461,649	1,901	-	-
ការទិញទ្រព្យសកម្មអរូបី	990,488	4,077	320,000	1,304
	1,452,137	5,978	320,000	1,304

24 ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

ធនាគារ មានភាគទុនិកជារូបវន្តបុគ្គល (ដូចមានក្នុងកំណត់សម្គាល់ 16)។

ក) បញ្ជីឈ្មោះសម្ព័ន្ធព្យាបាល

រូបវន្តបុគ្គល	ភាគទុនិក ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ (រួមបញ្ចូលទាំងសាច់ញាតិស្និទ្ធ របស់ពួកគេ)។
ក្រុមហ៊ុនពាក់ព័ន្ធ	រួមមានអង្គការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគទុនិក និង ក្រុមប្រឹក្សាភិបាល ។
អ្នកគ្រប់គ្រងសំខាន់ៗ	សំដៅបុគ្គលទាំងឡាយណា ដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការធ្វើផែនការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗ របស់ធនាគារ រួមមានអភិបាលទាំងអស់របស់ធនាគារ នាយកប្រតិបត្តិ នាយកប្រតិបត្តិរង និង បុគ្គលិកទទួលបន្ទុកប្រចាំនាយកដ្ឋានរបស់ធនាគារ (រួមបញ្ចូលទាំងសាច់ញាតិស្និទ្ធ របស់ពួកគេ) ។

ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ក្រុមហ៊ុន	ភាគទុនិក និង	គណៈគ្រប់គ្រង	សរុប	
	ពាក់ព័ន្ធ	អភិបាល	សំខាន់ៗ	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
ឆ្នាំ 2022					
ឥណទានអតិថិជន (*) (កំណត់សម្គាល់ 8)	-	-	268,279	268,279	1,105
ចំណាយបង់មុន	13,785	-	-	13,785	57
ប្រាក់កក់លើការជួល	-	30,000	-	30,000	124
ប្រាក់បញ្ញើអតិថិជន (*) (កំណត់សម្គាល់ 13)	45,504	20,658,651	3,471	20,707,626	85,253
បំណុលភតិសន្យា (កំណត់សម្គាល់ 14)	-	891,889	-	891,889	3,672
ឆ្នាំ 2021					
ឥណទានអតិថិជន (*) (កំណត់សម្គាល់ 8)	-	-	-	-	-
ចំណាយបង់មុន	10,679	-	-	10,679	44
ប្រាក់កក់លើការជួល	-	30,000	-	30,000	122
ប្រាក់បញ្ញើអតិថិជន (*) (កំណត់សម្គាល់ 13)	94,990	4,703,135	12,922	4,811,047	19,600
បំណុលភតិសន្យា (កំណត់សម្គាល់ 14)	-	1,170,670	-	1,170,670	4,769

(*) សមតុល្យនេះ ជាប្រាក់ដើម នៃសមតុល្យឥណទាន និងប្រាក់បញ្ញើជាមួយសម្ព័ន្ធព្យាបាល ។

គ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្រទ្ធិ

	ក្រុមហ៊ុន ពាក់ព័ន្ធ	ភាគទុនិក និង អភិបាល	គណៈគ្រប់គ្រង សំខាន់ៗ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)
ឆ្នាំ 2022					
ចំណូលការប្រាក់	-	-	8,429	8,429	34
ចំណាយការប្រាក់	92	100,141	27	100,260	410
លាភការ	-	360,000	571,755	931,755	3,808
ការទិញទ្រព្យ និងបរិក្ខារ	23,838	-	-	23,838	97
ចំណាយធានារ៉ាប់រង	20,721	-	-	20,721	85
ចំណាយផ្សេងៗ	5,743	-	-	5,743	23
ការទូទាត់ភតិសន្យា	-	360,000	-	360,000	1,471
ឆ្នាំ 2021					
ចំណូលការប្រាក់	-	-	-	-	-
ចំណាយការប្រាក់	1	60,911	24	60,936	248
លាភការ	-	360,000	286,419	646,419	2,629
ការទិញទ្រព្យ និងបរិក្ខារ	83,246	-	-	83,246	339
ចំណាយធានារ៉ាប់រង	11,522	-	-	11,522	47
ចំណាយផ្សេងៗ	149	-	-	149	1
ការទូទាត់ភតិសន្យា	-	210,000	-	210,000	854

25 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងគោលបំណងផ្ទៀងផ្ទាត់ជាមួយរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)
សាច់ប្រាក់ក្នុងដៃ	1,007,938	4,150	1,076,014	4,384
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	7,204,887	29,663	5,106,577	20,804
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (*)	7,244,947	29,827	18,192,806	74,118
	15,457,772	63,640	24,375,397	99,306

(*) រាប់បញ្ចូលនៅក្នុងប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ គឺប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់ដំបូងតិចជាង ឬស្មើ 3 ខែ ចំនួន 2,000,000 ដុល្លារអាមេរិក (2021: គ្មាន) ។

26 ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្មប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបាន ចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវលទ្ធផលឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយ តម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ លទ្ធផលទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយ តម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្រប ពាក់ព័ន្ធនឹងផល ចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី ៖

- កំណត់ហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិត ក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលវាស់វែងតាមរំលស់ថ្លៃដើម ដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 2.4.គ)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	1,007,938	4,150	1,076,014	4,384
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	7,204,887	29,663	5,106,577	20,804
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	101,740,623	418,866	102,393,135	417,150
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	14,199,174	58,458	12,554,001	51,145
ឥណទានអតិថិជន	21,592,566	88,897	6,141,032	25,019
មូលបត្របំណុល	10,395,881	42,800	-	-
ទ្រព្យសកម្មផ្សេងៗ	31,400	129	31,100	127
	156,172,469	642,963	127,301,859	518,629
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន	55,336,168	227,819	28,180,381	114,807
បំណុលផ្សេងៗ	143,797	592	57,039	232
បំណុលភតិសន្យា	891,889	3,672	1,170,670	4,770
សវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	588	2	1,056	4
	56,372,442	232,085	29,409,146	119,813

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម ៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសន្ទនីយភាព

កំណត់សម្គាល់នេះ បង្ហាញពី ព័ត៌មានអំពីហានិភ័យនីមួយៗខាងលើដែលធនាគារប្រឈមមុខ គោលដៅគោលនយោបាយ និងដំណើរការផ្សេងៗ សម្រាប់វាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ធនាគារ ។

មុខងារ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវលើ ការបង្កើត និងត្រួតពិនិត្យក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ ធនាគារ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលទទួលខុសត្រូវក្នុងការអនុវត្ត និង ត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើង ដើម្បីកំណត់ និងវិភាគហានិភ័យ ដែលធនាគារ ប្រឈម ដើម្បីកំណត់ទំហំ ហានិភ័យ និងការគ្រប់គ្រងហានិភ័យនោះឲ្យបានសមស្រប ហើយតាមដានហានិភ័យ និង ការវិវឌ្ឍនៃហានិភ័យ ។ គោលនយោបាយ និងប្រព័ន្ធ គ្រប់គ្រងហានិភ័យ ត្រូវបានត្រួតពិនិត្យជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងពី ការផ្លាស់ប្តូរស្ថានភាពទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារបានបង្កើត ស្តង់ដារ និងនីតិវិធីនៃការបណ្តុះបណ្តាល និងការគ្រប់គ្រង ដើម្បីអភិវឌ្ឍ និងពង្រឹងបរិបទប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបុគ្គលិកទាំងអស់ត្រូវយល់ពី តួនាទី និងកាតព្វកិច្ចរបស់ខ្លួន ។

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបដែលគណៈគ្រប់គ្រងពិនិត្យពី អនុលោមភាពនៃគោល នយោបាយ និងនីតិវិធីគ្រប់គ្រង ហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខណ្ឌគ្រប់គ្រងហានិភ័យទាំងអស់ដែលធនាគារប្រឈម។ គណៈកម្មាធិការសវនកម្ម របស់ធនាគារ ដើរតួនាទីក្នុងការជួយត្រួតពិនិត្យកិច្ចការ សវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុង អនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈ ពិសេសនៃការគ្រប់គ្រង ហានិភ័យ និងនីតិវិធី ហើយលទ្ធផលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

26.1. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូ ក្នុងទីផ្សារ ខកខានមិនបាន បំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឲ្យបានគ្រប់គ្រាន់។ ហានិភ័យឥណទានកើតមកពីការ ដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យា ផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើន កើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

ការវាស់វែង

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រង ហានិភ័យ តម្រូវឲ្យប្រើប្រាស់ គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត ។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឲ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាត ការខាតបង់ពាក់ព័ន្ធ និងការមិន សងប្រាក់ទៅវិញទៅមករវាងបដិភាគី។ ធនាគារ វាស់វែងហានិភ័យឥណទានដោយប្រើ ប្រូបាបនៃការខកខានសង ប្រាក់ (PD) ទំហំនៃការខកខានមិនសងប្រាក់ (EAD) និងការខាតបង់ដែលបណ្តាលមកពីការខកខានសងប្រាក់ (LGD) ក្នុង ការវាស់វែងការខាតបង់ ឥណទានរំពឹងទុក (ECL) តាមស្តង់ដារ CIFRS 9 ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា និងធនាគារ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទាន តិចតួច។ ចំណាត់ថ្នាក់ឥណទាននៃ ទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកឱនភាពនៃតម្លៃនៃឥណទាន។ ការវាស់វែង ឱនភាពនៃតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ ឥណទានរំពឹងទុកដប់ពីរខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបាន វាស់វែងតាមតម្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះ ចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់ វែងឱនភាពនៃតម្លៃគឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល។

សកម្មភាពផ្តល់ប្រាក់កម្ចីត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាថាគោលដៅរួមនៅក្នុង តំបន់ នៃការផ្តល់ប្រាក់កម្ចីត្រូវបានសម្រេច ពោលគឺ ផលប្រតិបត្តិឥណទានមានភាពរឹងមាំ និងមានសុខភាពល្អ ហើយ ហានិភ័យឥណទានមានភាពចម្រុះល្អ។ ឯកសារគោលការណ៍ឥណទាន គោលការណ៍ប្រាក់កម្ចី គោលការណ៍ វត្ថុបញ្ចាំ និងដំណើរការអនុវត្តឥណទាន រួមទាំងប្រព័ន្ធរាយការណ៍ហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារផ្ទាល់ និង នីតិវិធីដែលបានអនុវត្តដើម្បីធានាការអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារបានបង្កើតគោលការណ៍ឥណទាន ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងសកម្មភាពហានិភ័យរបស់ធនាគារ។ ការបន្ថែមឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទាន ដែលកំណត់ផែនការសម្រាប់ផលិតផល ឬផលប្រតិបត្តិ ជាក់លាក់ រួមមានគោលដៅទីផ្សារ លក្ខខណ្ឌ ឯកសារ និងនីតិវិធីដែលផលិតផលឥណទាន នឹងត្រូវបានផ្តល់ជូន និងបានវាស់វែង។

ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទានត្រូវបានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើមូលដ្ឋានប្រចាំឆ្នាំ ហើយនៅក្នុង ព្រឹត្តិការណ៍នៃ (i) ការផ្លាស់ប្តូរលក្ខខណ្ឌ និងកាលកំណត់ឥណទាន រួមទាំងការពន្យារពេល។ (ii) ភាពមិនប្រក្រតីនៃការទូទាត់សង ឬភាពយឺតយ៉ាវ និង (iii) ព័ត៌មានមិនល្អទាក់ទងនឹងអ្នកខ្ចីប្រាក់ ឬប្រតិបត្តិការ។

ការគ្រប់គ្រងកម្រិតហានិភ័យ និងបន្ថយហានិភ័យ

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែល មានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំ ស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ។ វត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន និងទ្រព្យសម្បត្តិអាជីវកម្ម (មានដីធ្លី អគារ និងទ្រព្យសម្បត្តិ ផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់។

(ក) ការប្រមូលផ្តុំហានិភ័យ

តារាងខាងក្រោម បង្ហាញពីការប្រឈមអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ នៅលើ តារាងតុល្យការ និងក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ។ ចំពោះទ្រព្យសកម្ម តារាងតុល្យការ ហានិភ័យឥណទាន គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទាន អតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយ ត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុង នៃហ្វូស៊ីបើធានាផ្តល់ឱ្យអតិថិជនដែលមិនទាន់បានប្រើប្រាស់។

	អតិបរមា នៃការប្រឈមនឹង ហានិភ័យឥណទាន		ការទទួលបានដាក់ទ្រព្យបញ្ចាំច្នៃឆ្នើងឥណទាន		
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)	មានពេញលេញ	មានផ្ទុកខ្លះ	គ្មាន
			%	%	%
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022					
ធាតុក្នុងតារាងតុល្យការ					
សាច់ប្រាក់ក្នុងដៃ	1,007,938	4,150	-	-	100%
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	7,204,887	29,663	-	-	100%
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	101,740,623	418,866	-	-	100%
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	14,199,174	58,458	-	-	100%
ឥណទានអតិថិជន	21,592,566	88,897	100%	-	-
មូលបត្រវិនិយោគ	10,395,881	42,800	-	-	100%
ទ្រព្យសកម្មផ្សេងៗ	31,400	129	-	-	100%
ធាតុក្រៅតារាងតុល្យការ					
កិច្ចសន្យាឥណទាន	500,000	2,059	100%	-	-
សរុប	156,672,469	645,022	14%	-	86%
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021					
ធាតុក្នុងតារាងតុល្យការ					
សាច់ប្រាក់ក្នុងដៃ	1,076,014	4,384	-	-	100%
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	5,106,577	20,804	-	-	100%
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	102,393,135	417,150	-	-	100%
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	12,554,001	51,145	-	-	100%
ឥណទានអតិថិជន	6,141,032	25,019	100%	-	-
ទ្រព្យសកម្មផ្សេងៗ	31,100	127	-	-	100%
ធាតុក្រៅតារាងតុល្យការ					
កិច្ចសន្យាឥណទាន	2,400,000	9,778	100%	-	-
សរុប	129,701,859	528,407	7%	-	93%

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាចក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬការពង្រីកឥណទានផ្សេងៗទេ។ ហានិភ័យខាងលើគឺ ផ្អែកទៅលើតម្លៃយោងសុទ្ធ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ គឺបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការ វាយតម្លៃហានិភ័យត្រឹមត្រូវ ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

(ខ) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ប្រកាសលេខ ធ7-017-344 ប្រ.ក ធនាគារបានកំណត់ចំណាត់ថ្នាក់ឥណទាននីមួយៗ ដោយយោងតាមគុណភាពឥណទានរបស់ខ្លួន ដូចខាងក្រោម៖

ធម្មតា	ហ្វូស៊ីលីធីមិនទាន់ទូទាត់ត្រូវបានទូទាត់ទាន់ពេលវេលា ហើយមិនមានការសង្ស័យចំពោះការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងយ៉ាងមានស្ថិរភាព យោងទៅតាមលក្ខខណ្ឌក្នុងកិច្ចសន្យា ហើយហ្វូស៊ីលីធីមិនបង្ហាញនូវចំណុចខ្សោយណាមួយ នៃសមត្ថភាពក្នុងការទូទាត់សងប្រាក់ អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុរបស់ភាគីដៃគូ។
ឃ្នាំមើល	ហ្វូស៊ីលីធីនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយអាចនឹងមិនហួសកាលកំណត់សង ប៉ុន្តែវាបានបង្ហាញនូវចំណុចខ្សោយដែលមានសក្តានុពល ដែលអាចមានផលប៉ះពាល់អវិជ្ជមានចំពោះការទូទាត់សងរបស់ភាគីដៃគូ ក្នុងពេលអនាគត ប្រសិនបើធនាគារមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងមិនបានយកចិត្តទុកដាក់ឱ្យបានល្អិតល្អន់។ ចំណុចខ្សោយរួមបញ្ចូលនូវកត្តានានា ប៉ុន្តែមិនកម្រិតត្រឹមតែនិន្នាការនៃការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ភាគីដៃគូ ឬការថយចុះនៃស្ថានភាពហិរញ្ញវត្ថុ និងលក្ខខណ្ឌអវិជ្ជមានផ្នែកសេដ្ឋកិច្ច និងទីផ្សារ ដែលកត្តាទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការបង្កើតប្រាក់ចំណេញ និងសមត្ថភាពក្នុងការទូទាត់សងនាពេលអនាគត ឬ លក្ខខណ្ឌដែលធ្វើឱ្យតម្លៃទ្រព្យបញ្ចាំមានការថយចុះ។ ចំណាត់ថ្នាក់នេះមានមូលដ្ឋានសមស្របបង្គាប់ខ្លួនយ៉ាងច្បាស់លាស់ និងមិនត្រូវបានរៀបចំជាការសម្របសម្រួលរវាងចំណាត់ថ្នាក់ធម្មតា និងចំណាត់ថ្នាក់ក្រោមស្តង់ដារទេ។
ក្រោមស្តង់ដារ	ហ្វូស៊ីលីធីមួយដែលត្រូវបានចាត់ថ្នាក់ក្នុងចំណាត់ថ្នាក់នេះ បង្ហាញនូវចំណុចខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាព ហិរញ្ញវត្ថុ និងសមត្ថភាពក្នុងការទូទាត់សងប្រាក់របស់ភាគីដៃគូ។ ជាមូលដ្ឋាន ប្រភពសំខាន់នៃការទូទាត់សងប្រាក់ មិនមានភាពគ្រប់គ្រាន់ដើម្បីសងបំណុល ដោយមិនគិតដល់ប្រភពប្រាក់ចំណូលបន្ទាប់ ដូចជាការលក់ទ្រព្យបញ្ចាំចេញជាដើម។
សង្ស័យ	ហ្វូស៊ីលីធីមួយត្រូវបានចាត់ថ្នាក់ក្នុងប្រភេទនេះ បង្ហាញពីចំណុចខ្សោយធ្ងន់ធ្ងរ ជាងហ្វូស៊ីលីធីដែលបានចាត់ថ្នាក់ក្នុងប្រភេទ “ក្រោមស្តង់ដារ” ដែលការប្រមូលប្រាក់ទាំងស្រុងតាមមូលដ្ឋាននៃកត្តាដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃវត្ថុបញ្ចាំ គឺមានភាពមន្ទិលសង្ស័យ ឬ មិនអាចធ្វើទៅ បាន។ លទ្ធភាពនៃការខាតបង់គឺមានកម្រិតខ្ពស់ ទោះបីជាចំនួនជាក់ស្តែង នៅតែមិនទាន់កំណត់បាននាពេលបច្ចុប្បន្ននៅឡើយ។
បាត់បង់	ហ្វូស៊ីលីធីមួយត្រូវបានចាត់ថ្នាក់ថា “បាត់បង់” នៅពេលដែលវាមិនអាចប្រមូលមរិញបាន ហើយការប្រមូលប្រាក់អាចទារមកវិញបានតិចតួច ឬ មិនអាចទារបានសោះពីភាគីដៃគូ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃ ស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ឬ រដ្ឋាភិបាល ឬត្រូវបានធានាដោយធនាគារជាតិនៃកម្ពុជា ឬ រដ្ឋាភិបាល ។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយ មានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណ មានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាប នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ឱនភាពនៃតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃ។

ការទទួលស្គាល់ ECL

ធនាគារអនុវត្តវិធីសាស្ត្រប្រមូលដំណាក់កាលគឺផ្អែកទៅលើបម្រែបម្រួលគុណភាពឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

វិធីសាស្ត្រប្រមូលដំណាក់កាល	ដំណាក់កាលទី 1 ឥណទានដំណើរការ	ដំណាក់កាលទី 2 ឥណទានមិនសូវដំណើរការ	ដំណាក់កាលទី 3 ឥណទានមិនដំណើរការ
ការទទួលស្គាល់ ECL	ECL ដប់ពីរខែ	ECL ពេញមួយអាយុកាល	
លក្ខណៈវិនិច្ឆ័យ	មិនមានកំណើនហានិភ័យ ឥណទានជាសារវន្ត	មានកំណើនហានិភ័យឥណទាន ជាសារវន្ត	ទ្រព្យសកម្មមានការថយចុះតម្លៃឥណ ទាន
ការគណនាមូលដ្ឋាននៃប្រាក់ ចំណេញ	លើតម្លៃយោងដុល		លើតម្លៃយោងសុទ្ធ

ធនាគារវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមានការបែងចែកអតិថិជនជាបីដំណាក់កាលផ្សេងគ្នា យោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយការវាយតម្លៃហានិភ័យឥណទាន។ ECL ដប់ពីរខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈពេលដែល ECL ពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នាកាលបរិច្ឆេទវាយតម្លៃមួយ ធនាគារនឹងវាយតម្លៃហានិភ័យឥណទាននៃគណនីនីមួយៗ ធៀបនឹងកម្រិតហានិភ័យនាកាលបរិច្ឆេទដំបូង។

ខាងក្រោមនេះ គឺជាតារាងដែលបង្ហាញពីការសង្ខេបអំពីស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	DPD		សញ្ញាណពីការមិនសងប្រាក់
			ហ្វាស៊ីលីតិយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)	ហ្វាស៊ីលីតិយៈពេលវែង (លើសពី 1 ឆ្នាំ)	
1	មិនមានកំណើនហានិភ័យឥណទានជាសារវន្ត	ធម្មតា	$0 \leq DPD \leq 14$	$0 \leq DPD < 30$	ដំណើរការ
2	មានកំណើនហានិភ័យឥណទានជាសារវន្ត	ឃ្នាំមើល	$15 \leq DPD \leq 30$	$30 \leq DPD < 90$	មិនសូវដំណើរការ
3	ទ្រព្យសកម្មមានការថយចុះតម្លៃឥណទាន	ក្រោមស្តង់ដារ	$31 \leq DPD \leq 60$	$90 \leq DPD < 180$	មិនដំណើរការ
		សង្ស័យ	$61 \leq DPD \leq 90$	$180 \leq DPD < 360$	
		បាត់បង់	$DPD \geq 91$	$DPD \geq 360$	

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង (DPD) និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យកំណត់ដំណាក់កាល។ ធនាគារក៏បានបញ្ចូលផងដែរនូវការដាក់ពិន្ទុឥណទាន ឬសមាសធាតុនាពេលអនាគត នៅពេលដែលព័ត៌មាននោះមានភាពច្បាស់លាស់ សម្រាប់ដាក់បញ្ចូល។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន ប្រសិនបើកម្រិតហានិភ័យធ្លាក់ចុះពីចំណុច ឬច្រើនជាងនេះ ធៀបនឹងកម្រិតហានិភ័យឥណទាននាពេលដំបូង នោះគណនីនោះត្រូវបានចាត់ថ្នាក់ក្រោមដំណាក់កាលទី 2។

ការបញ្ចូលនូវព័ត៌មាននាពេលអនាគត

ធនាគារបានបញ្ចូលនូវព័ត៌មាននាពេលអនាគត ទៅក្នុងការវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍មានកំណើនជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងការវាស់វែង ECL របស់ខ្លួន។

ព័ត៌មានពីប្រភពខាងក្រៅដែលត្រូវបានពិចារណា រួមមាន ទិន្នន័យផ្នែកសេដ្ឋកិច្ច និងការព្យាករណ៍ដែលត្រូវបានចេញផ្សាយ ដោយអង្គការសហប្រជាជាតិ ភិបាល និងអាជ្ញាធររូបិយវត្ថុ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអង្គការអន្តរជាតិ ផ្សេងៗ ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជនដែលបានជ្រើសរើស ក៏ដូចជា អ្នកព្យាករណ៍ដែលមានវិជ្ជាជីវៈជាដើម។

ធនាគារបានកំណត់ និងបានចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់សំណុំ នីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុ យោងទៅតាមប្រទេសនីមួយៗ និងតាមរយៈការប្រើប្រាស់ការវិភាគទិន្នន័យក្នុងគ្រាកន្លងមក បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL ៖

ការវិភាគគុណភាពឥណទាន	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022				ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<i>ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ</i>								
អធិបតេយ្យ	-	-	-	-	-	-	-	-
ចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	11,514	-	-	11,514	9,004	-	-	9,004
មិនមានចំណាត់ថ្នាក់	102,317,241	-	-	102,317,241	102,855,735	-	-	102,855,735
ឱនភាពនៃតម្លៃឥណទាន	-	-	-	-	-	-	-	-
តម្លៃយោងដុល	102,328,755	-	-	102,328,755	102,864,739	-	-	102,864,739
សំវិធានធនលើ ECL	(588,132)	-	-	(588,132)	(471,604)	-	-	(471,604)
តម្លៃយោងសុទ្ធ ជាដុល្លារអាមេរិក	101,740,623	-	-	101,740,623	102,393,135	-	-	102,393,135
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	418,866	-	-	418,866	417,150	-	-	417,150
<i>ឥណទានអតិថិជន</i>								
ស្តង់ដារ	21,643,962	-	-	21,643,962	6,146,509	-	-	6,146,509
ឃ្នាំមើល	-	-	-	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-	-	-	-
សង្ស័យ	-	-	-	-	-	-	-	-
បាត់បង់	-	-	-	-	-	-	-	-
តម្លៃយោងដុល	21,643,962	-	-	21,643,962	6,146,509	-	-	6,146,509
ដក សំវិធានធនលើ ECL	(51,396)	-	-	(51,396)	(5,477)	-	-	(5,477)
តម្លៃយោងសុទ្ធ ជាដុល្លារអាមេរិក	21,592,566	-	-	21,592,566	6,141,032	-	-	6,141,032
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	88,897	-	-	88,897	25,019	-	-	25,019
<i>វិនិយោគមូលបត្រ</i>								
អធិបតេយ្យ	-	-	-	-	-	-	-	-
ចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	10,524,384	-	-	10,524,384	-	-	-	-
ឱនភាពនៃតម្លៃឥណទាន	-	-	-	-	-	-	-	-
តម្លៃយោងដុល	10,524,384	-	-	10,524,384	-	-	-	-
សំវិធានធនលើ ECL	(128,503)	-	-	(128,503)	-	-	-	-
តម្លៃយោងសុទ្ធ ជាដុល្លារអាមេរិក	10,395,881	-	-	10,395,881	-	-	-	-
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	42,800	-	-	42,800	-	-	-	-

ធនាគារពាណិជ្ជ អេស៊ីប៊ា ម.ក | របាយការណ៍ប្រចាំឆ្នាំ 2022

ការវិភាគតុលាការណាមាស	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022				ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021			
	ដំណាក់ កាលទី 1	ដំណាក់ កាលទី 2	ដំណាក់ កាលទី 3	សរុប	ដំណាក់ កាលទី 1	ដំណាក់ កាលទី 2	ដំណាក់ កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<i>ខ្ទង់ក្រៅតារាងតុល្យការ</i>								
ស្តង់ដារ	500,000	-	-	500,000	2,400,000	-	-	2,400,000
ឃ្នាំមើល	-	-	-	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-	-	-	-
សង្ស័យ	-	-	-	-	-	-	-	-
បាត់បង់	-	-	-	-	-	-	-	-
តម្លៃយោងដុល	500,000	-	-	500,000	2,400,000	-	-	2,400,000
ដក សិវិធានធនលើ ECL	(588)	-	-	(588)	(1,056)	-	-	(1,056)
តម្លៃយោងសុទ្ធ ជាដុល្លារអាមេរិក	499,412	-	-	499,412	2,398,944	-	-	2,398,944
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	2,056	-	-	2,056	9,773	-	-	9,773

(គ) ចំនួនទឹកប្រាក់ដែលកើតពី ECL

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់ពីសមតុល្យដើមគ្រានៅនឹងសមតុល្យចុងគ្រាលើសិវិធានធនលើ ECL នៃ ៖

ការវិភាគបម្រែបម្រួល ECL	2022				2021			
	ដំណាក់ កាលទី 1	ដំណាក់ កាលទី 2	ដំណាក់ កាលទី 3	សរុប	ដំណាក់ កាលទី 1	ដំណាក់ កាលទី 2	ដំណាក់ កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<i>ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ</i>								
ថ្ងៃទី 1 ខែមករា	471,604	-	-	471,604	338,359	-	-	338,359
ការឈប់ទទួលស្គាល់ក្នុងឆ្នាំ	(455,445)	-	-	(455,445)	(336,841)	-	-	(336,841)
ការវាស់វែងសិវិធានធនសម្រាប់ការខាតបង់ឡើងវិញ	(11,741)	-	-	(11,741)	14,640	-	-	14,640
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	583,714	-	-	583,714	455,446	-	-	455,446
ថ្ងៃទី 31 ខែធ្នូ ជាដុល្លារអាមេរិក	588,132	-	-	588,132	471,604	-	-	471,604
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	2,421	-	-	2,421	1,921	-	-	1,921
<i>ឥណទានអតិថិជន</i>								
ថ្ងៃទី 1 ខែមករា	5,477	-	-	5,477	-	-	-	-
ការវាស់វែងសិវិធានធនសម្រាប់ការខាតបង់ឡើងវិញ	11,456	-	-	11,456	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	34,463	-	-	34,463	5,477	-	-	5,477
ថ្ងៃទី 31 ខែធ្នូ ជាដុល្លារអាមេរិក	51,396	-	-	51,396	5,477	-	-	5,477
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	212	-	-	212	22	-	-	22
<i>វិនិយោគមូលបត្រ</i>								
ថ្ងៃទី 1 ខែមករា	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	128,503	-	-	128,503	-	-	-	-
ថ្ងៃទី 31 ខែធ្នូ ជាដុល្លារអាមេរិក	128,503	-	-	128,503	-	-	-	-
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	529	-	-	529	-	-	-	-

ការវិភាគបម្រែបម្រួលECL	2022				2021			
	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<i>ខ្ទង់ក្រៅតារាងតុល្យការ</i>								
ថ្ងៃទី1 ខែមករា	1,056	-	-	1,056	-	-	-	-
ការវាស់វែងសវិធានធនសម្រាប់ការខាតបង់ឡើងវិញ	(468)	-	-	(468)	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបាន ទិញ	-	-	-	-	1,056	-	-	1,056
ថ្ងៃទី31 ខែធ្នូ ជាដុល្លារអាមេរិក	588	-	-	588	1,056	-	-	1,056
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	2	-	-	2	4	-	-	4

26.2. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាព បើកចំហនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារ ជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់គម្លាតតណទាន អត្រារូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុស្បែកដុល្លារ ដូចជាកិច្ចសន្យារូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលធនប្រភេទ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមតម្លៃសមស្របទេ។

(ខ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាការខាតបង់ប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើផលចំណេញពីការបណ្តាក់ទុន ការកំណត់តម្លៃទីផ្សារតម្លៃដើមនៃមូលនិធិ។ សក្តានុពល នៃការធ្លាក់ចុះនៃចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យ ដោយធៀបទៅនឹងកម្រិតហានិភ័យដែលអាចទទួលយកបាន។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងបានចង្អុលបង្ហាញពីរយៈពេល ដែលឧបករណ៍ហិរញ្ញវត្ថុដោយបានកំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណា ដែលកើតឡើងមុន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះនឹងដល់កាលវេលាក្នុងរយៈពេលខ្លី និងរយៈពេលវែង និង មានអត្រាការប្រាក់ថេរ ដូច្នោះ វាមានហានិភ័យអត្រាការប្រាក់ទាប។

ធនាគារពាណិជ្ជ លេខ១២ ម.ក | របាយការណ៍ប្រចាំឆ្នាំ 2022

	ក្នុង 1 ខែ	>1 ទៅ 3 ខែ	>3 ទៅ 6 ខែ	>6 ទៅ 12 ខែ	>1 ទៅ 5 ឆ្នាំ	> 5 ឆ្នាំ	គ្មានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	1,007,938	1,007,938
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	-	7,204,887	7,204,887
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	2,432,403	12,388,383	41,044,824	41,067,881	-	-	4,807,132	101,740,623
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	10,000,000	4,199,174	14,199,174
ឥណទានអតិថិជន	270,019	465,826	777,867	1,677,222	8,608,897	9,792,735	-	21,592,566
មូលបត្រវិនិយោគ	517,981	-	-	-	9,877,900	-	-	10,395,881
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	31,400	31,400
	3,220,403	12,854,209	41,822,691	42,745,103	18,486,797	19,792,735	17,250,531	156,172,469
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន	54,795,800	-	-	120,000	-	-	420,368	55,336,168
បំណុលផ្សេងៗ	-	-	-	-	-	-	143,797	143,797
បំណុលភតិសន្យា	24,251	48,989	74,715	153,976	589,958	-	-	891,889
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	588	-	-	-	-	-	-	588
	54,820,639	48,989	74,715	273,976	589,958	-	564,165	56,372,442
តំលាភកាលសនៃការប្រាក់ ជាដុល្លារអាមេរិក	(51,600,236)	12,805,220	41,747,976	42,471,127	17,896,839	19,792,735	16,686,366	99,800,027
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	(212,438)	52,719	171,876	174,854	73,681	81,487	68,698	410,877
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	1,076,014	1,076,014
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	-	5,106,577	5,106,577
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	14,482,189	20,578,052	39,178,734	24,459,701	-	-	3,694,459	102,393,135
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	10,000,000	2,554,001	12,554,001
ឥណទានអតិថិជន	6,810	2,276	3,460	476,021	4,709,434	943,031	-	6,141,032
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	31,100	31,100
	14,488,999	20,580,328	39,182,194	24,935,722	4,709,434	10,943,031	12,462,151	127,301,859
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន	27,685,054	-	-	-	-	-	495,327	28,180,381
បំណុលផ្សេងៗ	-	-	-	-	-	-	57,039	57,039
បំណុលភតិសន្យា	22,392	45,233	68,986	142,170	891,889	-	-	1,170,670
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	1,056	-	-	-	-	-	-	1,056
	27,708,502	45,233	68,986	142,170	891,889	-	552,366	29,409,146
តំលាភកាលសនៃការប្រាក់ ជាដុល្លារអាមេរិក	(13,219,503)	20,535,095	39,113,208	24,793,552	3,817,545	10,943,031	11,909,785	97,892,713
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	(53,856)	83,660	159,347	101,009	15,553	44,582	48,520	398,815

ធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរទេ ។ ដូចនេះ ពុំមានការវិភាគបញ្ជាក់ដែលត្រូវបង្ហាញ នោះឡើយ។

(គ) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួល អត្រាប្តូររូបិយប័ណ្ណបរទេស ។ គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

	សមមូលជាដុល្លារអាមេរិក 2022			សមមូលជាដុល្លារអាមេរិក 2021		
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	800,160	207,778	1,007,938	1,026,082	49,932	1,076,014
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	6,767,520	437,367	7,204,887	5,057,485	49,092	5,106,577
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	99,095,735	2,644,888	101,740,623	101,800,988	592,147	102,393,135
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	14,000,000	199,174	14,199,174	12,500,000	54,001	12,554,001
ឥណទានអតិថិជន	18,065,631	3,526,935	21,592,566	5,155,718	985,314	6,141,032
មូលបត្រវិនិយោគ	10,395,881	-	10,395,881	-	-	-
ទ្រព្យសកម្មផ្សេងៗ	31,400	-	31,400	31,100	-	31,100
	149,156,327	7,016,142	156,172,469	125,571,373	1,730,486	127,301,859
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន	55,188,534	147,634	55,336,168	27,692,779	487,602	28,180,381
បំណុលផ្សេងៗ	143,797	-	143,797	57,039	-	57,039
បំណុលភតិសន្យា	891,889	-	891,889	1,170,670	-	1,170,670
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	588	-	588	1,056	-	1,056
	56,224,808	147,634	56,372,442	28,921,544	487,602	29,409,146
គំណត្យូបិយប័ណ្ណ ជាដុល្លារអាមេរិក	92,931,519	6,868,508	99,800,027	96,649,829	1,242,884	97,892,713
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	382,598	28,279	410,877	393,751	5,064	398,815

ការវិភាគរំព្រេច

តារាងខាងក្រោម បង្ហាញពីរូបិយប័ណ្ណ ដែលធនាគារអាចប្រឈមនឹងហានិភ័យជាសារវន្តនៅក្នុងការិយបរិច្ឆេទ រាយការណ៍ ទៅលើគំណត្យូបិយប័ណ្ណ។ ការវិភាគនេះ គឺជាការគណនាផលប៉ះពាល់ ដែលបណ្តាលមកពីប្រែប្រួលអត្រាប្តូរប្រាក់ទៅលើរបាយការណ៍ចំណេញ-ខាត ឬ ធាតុមូលធនផ្សេងៗ។ ដោយហេតុថា ធនាគារមិនមានឧបករណ៍ និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យរូបិយប័ណ្ណគិតត្រឹមការិយបរិច្ឆេទរាយការណ៍ ដូចនេះ ពុំមានផលប៉ះពាល់ទៅលើ តម្លៃសមស្របនៃកិច្ចសន្យាប្តូររូបិយប័ណ្ណ (Swap និង Forwards Contract) ក្នុងគោលបំណងការពារលំហូរសាច់ប្រាក់។ ពោលគឺគ្មានផលប៉ះពាល់លើធាតុមូលធនផ្សេងៗទេ។

ទឹកប្រាក់អវិជ្ជមាន ក្នុងតារាងខាងក្រោម បង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ធនាគារដែលអាចនឹងកើតឡើង ចំណែកឯទឹកប្រាក់វិជ្ជមាន បង្ហាញ ពីការកើនឡើងប្រាក់ចំណេញវិញ។

	2022		2021	
	កើនឡើង 1%	ថយចុះ 1%	កើនឡើង 1%	ថយចុះ 1%
ប្រាក់រៀល				
ផលប៉ះពាល់លើប្រាក់ចំណេញក្រោយគិតពន្ធ ជាដុល្លារអាមេរិក	(53,922)	55,537	(9,811)	10,206

26.3. ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ធនាគារមិនត្រូវបានប្រឈមមុខនឹងហានិភ័យសំខាន់ៗទាក់ទងនឹងសន្ទនីយភាពទេ ដោយសារធនាគារមិនមានបំណុលហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់ ហើយនៅតែមានអតិថិជនប្រាក់បានរក្សាទុកក្នុងធនាគារ។ បំណុលហិរញ្ញវត្ថុជាចម្បង គឺប្រាក់បញ្ញើពីអតិថិជន បង្គរ និងការទូទាត់ផ្សេងៗទៀត ដែលមានរយៈពេលខ្លី ។

ធនាគារវាយតម្លៃសមត្ថភាពរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចដោយផ្អែកលើមូលដ្ឋាននិរន្តរភាពរបស់ធនាគារ។ ធនាគារបានរក្សាការគ្រប់គ្រងហានិភ័យសន្ទនីយភាព ពោលគឺ សាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការប្រែប្រួលដើមទុន និងដើម្បីបំពេញតម្រូវការចំណាយដើមទុន ។

តារាងខាងក្រោម ក៏បង្ហាញពីសមត្ថភាពទ្រព្យសកម្ម និងបំណុលតាមកាលសន្តរបស់ពួកវា ។ លំហូរសាច់ប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលនេះ អាចមានចំនួនខុសពីអ្វីដែលបានបង្ហាញក្នុងតារាង ។ ឧទាហរណ៍ ប្រាក់បញ្ញើពីអតិថិជនមិនត្រូវបានរំពឹងទុកថានឹងត្រូវដកភ្លាមៗទាំងអស់ទេ ។

	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/ (ចេញ)ដុល	ក្នុង ខែ					
			>1 ទៅ 3ខែ	>3 ទៅ 6ខែ	>6 ទៅ 12ខែ	>1 ទៅ 5ឆ្នាំ	> 5ឆ្នាំ	
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	1,007,938	1,007,938	1,007,938	-	-	-	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	7,204,887	7,204,887	7,204,887	-	-	-	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	101,740,623	105,621,914	7,247,402	12,508,000	42,051,740	43,814,773	-	-
ឥណទានអតិថិជន	21,592,566	29,420,687	357,300	745,754	1,185,423	2,442,714	12,862,713	11,826,783
មូលបត្រវិនិយោគ	10,395,881	11,650,000	550,000	-	-	-	11,100,000	-
ទ្រព្យសកម្មផ្សេងៗ	31,400	31,400	31,400	-	-	-	-	-
	141,973,295	154,936,826	16,398,927	13,253,754	43,237,163	46,257,487	23,962,713	11,826,783
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	(55,336,168)	(55,341,568)	(55,216,168)	-	-	(125,400)	-	-
បំណុលផ្សេងៗ	(143,797)	(143,797)	(143,797)	-	-	-	-	-
បំណុលភតិសន្យា	(891,889)	(990,000)	(30,000)	(60,000)	(90,000)	(180,000)	(630,000)	-
	(56,371,854)	(56,475,365)	(55,389,965)	(60,000)	(90,000)	(305,400)	(630,000)	-
គំណត់សន្ទនីយភាព ជាដុល្លារអាមេរិក	85,601,441	98,461,461	(38,991,038)	13,193,754	43,147,163	45,952,087	23,332,713	11,826,783
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	352,421	405,366	(160,526)	54,319	177,637	189,185	96,061	48,691
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	1,076,014	1,076,014	1,076,014	-	-	-	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	5,106,577	5,106,577	5,106,577	-	-	-	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	102,393,135	104,409,417	18,192,806	20,742,500	39,948,106	25,526,005	-	-
ឥណទានអតិថិជន	6,141,032	7,597,100	43,190	86,380	129,569	725,183	5,481,637	1,131,141
មូលបត្រវិនិយោគ	31,100	31,100	31,100	-	-	-	-	-
	114,747,858	118,220,208	24,449,687	20,828,880	40,077,675	26,251,188	5,481,637	1,131,141
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន	(28,180,381)	(28,180,381)	(28,180,381)	-	-	-	-	-
បំណុលផ្សេងៗ	(57,039)	(57,039)	(57,039)	-	-	-	-	-
បំណុលភតិសន្យា	(1,170,670)	(1,350,000)	(30,000)	(60,000)	(90,000)	(180,000)	(990,000)	-
	(29,408,090)	(29,587,420)	(28,267,420)	(60,000)	(90,000)	(180,000)	(990,000)	-
គំណត់សន្ទនីយភាព ជាដុល្លារអាមេរិក	85,339,768	88,632,788	(3,817,733)	20,768,880	39,987,675	26,071,188	4,491,637	1,131,141
សមមូលជាលានរៀល (កំណត់សម្គាល់ 2.4.គ)	347,674	361,090	(15,553)	84,612	162,910	106,214	18,299	4,608

26.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅការិយបរិច្ឆេទនៃការវាស់វែងក្នុងទី ផ្សារគោល ឬប្រសិនបើអវត្តមានទីផ្សារគោលត្រូវយក ទីផ្សារដែលមានគុណប្រយោជន៍បំផុត ដែលធនាគារក៏បាននៅកាលបរិច្ឆេទនោះ។ ព័ត៌មាន ដែលបានបង្ហាញនៅទីនេះ សំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអាចអង្កេតបាន ហើយអាចក្រាបបញ្ជូន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេល ដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចសង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និង ការសន្មតជាច្រើនទាក់ទងទៅនឹងចរិតលក្ខណៈ ហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេល អនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ ត្រូវបានដកចេញពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 7៖ ការលាតត្រដាងព័ត៌មានឧបករណ៍ហិរញ្ញវត្ថុ ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុង ធនាគារបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅ ធនាគារផ្សេងៗ ប្រាក់បញ្ញើពីធនាគារនានា និងអតិថិជន ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈ ពេលខ្លី គឺមិនមានលក្ខណៈញែកជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេល កំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប របស់វា។

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ ការប៉ាន់ ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

១	ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារជាតិនៃកម្ពុជា និង ធនាគារ ផ្សេងៗ	តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា និង ធនាគារផ្សេងៗ មានតម្លៃ ប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនី សន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។
២	ឥណទានអតិថិជន	ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់ តិចជាង 1ឆ្នាំជាទូទៅតម្លៃយោង របស់វា គឺជាតម្លៃសមស្របប៉ាន់ស្មាន របស់វា។ ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់ 1ឆ្នាំ ឬលើសពី 1ឆ្នាំតម្លៃសមស្រប ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់ របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណ ទាន និងកាលកំណត់ ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយ នឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទានអតិថិជនរយៈ ពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរបាយការណ៍។

៣	ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	<p>តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ ដែលមានកាលកំណត់តិចជាង 1 ឆ្នាំមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេល ខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ ដែលមានកាលកំណត់១ឆ្នាំឬច្រើនជាង ត្រូវបានគេ រំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារ បានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមាន កាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។</p> <p>តម្លៃសមស្រប ប៉ាន់ស្មានដែលមិនមានបញ្ជាក់កាលកំណត់ ដែលរួមបញ្ចូល នូវប្រាក់បញ្ញើមិនមានការប្រាក់ ប្រាក់បញ្ញើត្រូវសងតាមតម្រូវការ គឺជាចំនួន ទឹកប្រាក់ត្រូវសងនាកាលបរិច្ឆេទរាយការណ៍។</p>
៤	ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ	<p>តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបាន សន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារ គណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។</p>

26.5. ការគ្រប់គ្រងដើមទុន

(ក) បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាងពាក្យ “ដើមទុន” ដែលបង្ហាញក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយ ធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពបន្តនិរន្តរភាពរបស់ធនាគារ ដើម្បីឲ្យធនាគារអាចបន្តផ្តល់ប្រយោជន៍ផលដល់ភាគទុនិក និង អត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណទាំងអស់ ត្រូវបំពេញនូវតម្រូវការដើមទុន អប្បបរមា និងអនុលោមតាមតម្រូវការសាធារណៈសាច់ប្រាក់ សន្ទនីយភាព និងតម្រូវការផ្សេងទៀត។

ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2018 ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា 22 នៃប្រកាសនេះ គ្រឹះស្ថានត្រូវអនុវត្តតាមបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងទ្រនាប់ដើមទុន យ៉ាងតិចអោយបាន 50% នៃទ្រនាប់ដើមទុនដែលត្រូវបន្ថែម ឲ្យបានមុនថ្ងៃទី1 ខែមករា ឆ្នាំ2019 និងអនុវត្តឲ្យបានពេញលេញត្រឹមថ្ងៃទី1 ខែមករា ឆ្នាំ2020។

នៅថ្ងៃទី7 ខែមីនា ឆ្នាំ2018 ធនាគារជាតិនៃកម្ពុជា បានចេញសារព័ត៌មានណែនាំស្តីពីការអនុវត្តប្រកាស ស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំណត់ដោយទ្រនាប់ដើមទុនខោនធើស៊ីប្លឺខល (countercyclical capital buffer) ទ្រទ្រង់ក្នុងកម្រិត 0% រហូតដល់មានសេចក្តីប្រកាសជាថ្មី។

បន្ទាប់មក នៅថ្ងៃទី9 ខែមករា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជា បានចេញសារព័ត៌មានណែនាំស្តីពីការអនុវត្តប្រកាស ស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំណត់ដោយទ្រនាប់ដើមទុនខោនធើស៊ីប្លឺខល (countercyclical capital buffer) ទ្រទ្រង់ក្នុងកម្រិត 1.25% ឲ្យបាននៅមុនថ្ងៃទី30 ខែមិថុនា ឆ្នាំ2023 និង 2.5% បាននៅមុនថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ។ សម្រាប់ទ្រនាប់ដើមទុនខោនធើស៊ីប្លឺខល គ្រឹះស្ថានត្រូវរក្សាក្នុងកម្រិត 0% ដដែល។

តារាងខាងក្រោម សង្ខេបពីដើមទុនតាមបទប្បញ្ញត្តិ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់2.4.គ)
ដើមទុនថ្នាក់ទី 1				
ដើមទុន	100,000,000	411,700	100,000,000	407,400
បូក៖ ចំណេញសុទ្ធដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំហិរញ្ញវត្ថុមុន	1,750,730	7,208	468,208	1,907
ដក៖ ការខាតបង្គរ	(592,254)	(2,438)	(970,003)	(3,952)
ដក៖ ទ្រព្យសកម្មអរូបី	(746,363)	(3,073)	(480,000)	(1,956)
ដក៖ ឥណទានទៅសម្ព័ន្ធព្យាតិ	(269,490)	(1,109)	-	-
សរុបដើមទុនថ្នាក់ទី 1	100,142,623	412,288	99,018,205	403,399
ដើមទុនថ្នាក់ទី 2				
សំវិធានធនទូទៅ	1,352,239	5,567	1,114,882	4,542
សរុបដើមទុនថ្នាក់ទី 2	1,352,239	5,567	1,114,882	4,542
សរុបដើមទុនតាមបទប្បញ្ញត្តិ	101,494,862	417,855	100,133,087	407,941

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុន រវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ មួយចំណែកធំត្រូវបានជម្រុញដោយការធ្វើឱ្យល្អប្រសើរនៃផលចំណេញដែលទទួលបានពីដើមទុនបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

27 ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.វ.ហ.អ.ក 9 និង សំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ធនាគារបានផ្ទេរប្រាក់ពីទុនបម្រុងតាមបទប្បញ្ញត្តិ ទៅប្រាក់ចំណេញរក្សាទុកចំនួន 29,867 ដុល្លារអាមេរិក (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021៖ បានផ្ទេរប្រាក់ពីខាតបង្គរ ទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 90,459 ដុល្លារអាមេរិក)។

	សមតុល្យ ធនាគារផ្សេងៗ	ឥណទាន អតិថិជន	វិនិយោគ មូលបត្រ	ខ្ទង់ក្រៅ តារាងតុល្យការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់ សម្គាល់2.4.គ)
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2022						
សំវិធានធន គណនាតាមធនាគារជាតិនៃកម្ពុជា	1,023,287	218,707	105,245	5,000	1,352,239	5,567
ដក៖ សំវិធានធន គណនា តាមCIFRS 9	588,132	51,396	128,503	588	768,619	3,164
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	70
ទុនបម្រុងតាមបទប្បញ្ញត្តិ (ក)	435,155	167,311	-	4,412	606,878	2,473
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2021						
សំវិធានធន គណនាតាមធនាគារជាតិនៃកម្ពុជា	1,028,647	62,235	-	24,000	1,114,882	4,543
ដក៖ សំវិធានធន គណនា តាមCIFRS 9	471,604	5,477	-	1,056	478,137	1,948
ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ)	557,043	56,758	-	22,944	636,745	2,595
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ ចំណេញរក្សាទុក (ក - ខ)					29,867	122



ទំនាក់ទំនង

- ☎ (៨៥៥) ២៣ ៨៨ ៦៦ ៨៨
- ✉ info@alphabank.com.kh
- 🌐 www.alphabank.com.kh
- 📍 អគារឌីហ្គីតាល់ ជាន់ផ្ទាល់ដី និងទី៣៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

